

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤
និង
របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

លេខចុះបញ្ជីពាណិជ្ជកម្ម

00005996

ទីស្នាក់ការចុះបញ្ជី

ផ្ទះលេខ 21AB ផ្លូវលេខ 271

សង្កាត់ផ្សារដើមថ្កូវ

ខណ្ឌចំការមន រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ភាគទុនិក

Gojo & Company, Inc. (តំណាងដោយ លោក Taejun Shin)

លោក អន ប៊ុនហាក់

លោកស្រី សារុន វិធីវត្ត

លោកស្រី ស្រីង ស៊ីវឆែង

លោក ជេត ច័ន្ទប្រសើរ

លោក ប៉ា ប៊ុណ្ណារីទី

លោក ប៉ា ប៊ុណ្ណារីទី (តំណាងបុគ្គលិក)

ក្រុមប្រឹក្សាភិបាល

លោក អន ប៊ុនហាក់

លោក Taejun Shin

លោក Sanjay Gandhi

លោក ប៉ា ប៊ុណ្ណារីទី

លោក Forsinetti Christophe

លោកស្រី Ewa Janikowska

ប្រធានក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល

អភិបាលឯករាជ្យ

អភិបាលឯករាជ្យ

ក្រុមអ្នកគ្រប់គ្រង

លោក Tomohiro Isozaki

លោកស្រី ស្រីង ស៊ីវឆែង

លោក ញាណ វីរៈ

លោក ហៃ ម៉េងស្រីង

លោក សុខ កុសល

លោក អៀ សុខី

លោក យ៉ង វ៉ា

អគ្គនាយកប្រតិបត្តិ

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

នាយកប្រតិបត្តិការ

(លាលែងពីតំណែងនៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2024)

ប្រធាននាយកដ្ឋានប្រតិបត្តិការ

ប្រធាននាយកដ្ឋានឯកទេសធនាគារហិរញ្ញវត្ថុ

ប្រធាននាយកដ្ឋានឥណទាន

ប្រធាននាយកដ្ឋានស្តារបំណុល និងត្រួតពិនិត្យផ្ទៃក្នុង

(លាលែងពីតំណែងនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2024)

ព័ត៌មានអំពីក្រុមហ៊ុន (ត)

ក្រុមអ្នកគ្រប់គ្រង (ត)

លោក យាន ដាវីទូ

លោក Eduardo Boyose Jr.

លោកស្រី ឡាយ ស៊ីនាថ

លោកស្រី ស៊ីម សោភណ

កញ្ញា ម៉ែត សុវណ្ណនាថ

លោក រឿង សុគា

លោក សាន ច័ន្ទសុទ្ធា

លោកស្រី សេង ម៉ានិត

លោកស្រី ជា ស្រីមុំ

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាជាន់ខ្ពស់

ប្រធាននាយកដ្ឋានផែនការសាជីវកម្ម និង ហិរញ្ញវត្ថុ

សហប្រធាននាយកដ្ឋានប្រតិបត្តិតាម

(តែងតាំងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2024)

ប្រធាននាយកដ្ឋានលេខាធិការ និងគាំពារសង្គម

ប្រធាននាយកដ្ឋានប្រតិបត្តិតាម

(លាលែងពីតំណែងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2024)

ប្រធាននាយកដ្ឋានគម្រោង និង ផលិតផល

(តែងតាំងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2024)

ប្រធាននាយកដ្ឋានធនធានមនុស្ស និង រដ្ឋបាល

(តែងតាំងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2024)

ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជន

(តែងតាំងនៅថ្ងៃទី12 ខែសីហា ឆ្នាំ2024)

ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

(លាលែងពីតំណែងនៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2024)

ធនាគារិកចម្បងៗ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារវីង (ខេមបូឌា) ម.ក

ធនាគារវឌ្ឍនៈអាស៊ីចំកាត់

ធនាគារកាណាឌីយ៉ា ក.អ

សវនករ

ខេភីអឹមជឺ ខេមបូឌា

គ្រឹះស្ថានបរិក្ខេបបទ ម៉ាកស៊ីម៉ា ភីអិលស៊ី

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	1 – 5
2. របាយការណ៍របស់សវនករឯករាជ្យ	6 – 9
3. របាយការណ៍ស្ថានភាពបរិក្ខេបបទ	10
4. របាយការណ៍លទ្ធផលលម្អិត	11
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	12 – 13
6. របាយការណ៍លំហូរទឹកប្រាក់	14 – 15
7. កំណត់សម្គាល់លើរបាយការណ៍បរិក្ខេបបទ	16 – 65

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការដាក់ជូនរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ហៅកាត់ថា (ក្រុមហ៊ុន) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើប្រតិបត្តិការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រដែលសេវាកម្មទាំងនោះរួមមានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងគ្រួសារចំណូលទាប និងសហគ្រាសខ្នាតតូចដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ខាតមុនដកពន្ធលើប្រាក់ចំណេញ	(2,023,363)	(8,237,110)	(1,081,217)	(4,443,803)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	39,784	161,961	24,518	100,769
ប្រាក់ខាតសម្រាប់ការិយបរិច្ឆេទ	<u>(1,983,579)</u>	<u>(8,075,149)</u>	<u>(1,056,699)</u>	<u>(4,343,034)</u>

ដើមទុន

ក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុម្ចាស់ភាគហ៊ុនបាន នឹងកំពុងធ្វើប្រតិបត្តិការទិញនិងកែសម្រួលរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន សម្រាប់ព័ត៌មានលម្អិតយោងទៅលើកំណត់សម្គាល់ 17។

ភាគលាភ

ពុំមានការប្រកាស ឬបែងចែកភាគលាភឡើយ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាបរិញ្ញាវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រែបម្រួលជាសារវន្តទៅលើ ឬពីទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងការិយបរិច្ឆេទបរិញ្ញាវត្ថុ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍បរិញ្ញាវត្ថុនេះឡើយ។

ឥណទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍បរិញ្ញាវត្ថុរបស់ក្រុមហ៊ុនបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីធ្វើឲ្យប្រាកដថាសកម្មភាពត្រូវធ្វើឡើងទាក់ទងនឹងការលុបចោលឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានដឹងថាមិនអាចទារបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានអាក្រក់ និងជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលអាចបណ្តាលឲ្យចំនួននៃឥណទានអាក្រក់ដែលបានលុបចោល ឬចំនួនសំវិធានធនលើឥណទានដែលជាប់សង្ស័យក្នុងរបាយការណ៍បរិញ្ញាវត្ថុរបស់ក្រុមហ៊ុន ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍បរិញ្ញាវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានា ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់ក្រៅពីឥណទានដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានបន្ថយឲ្យនៅស្មើត្រឹមតម្លៃដែលនឹងរំពឹងថាអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឲ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍បរិញ្ញាវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅ ក្នុងរបាយការណ៍បរិញ្ញាវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ចាប់តាំងពីចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទបរិញ្ញាវត្ថុមក ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុននោះឡើយ។

គ្រឹះស្ថានប្រឹក្សាភិបាល ហ៊ុន សែន ម៉ាកស៊ីម៉ា ភីអិលស៊ី

បំណុលយថាហេតុ និងបំណុលផ្សេងៗ (ត)

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬ អាចនឹងត្រូវបំពេញក្នុងរយៈពេល 12ខែ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ដែលនឹងបង្កឱ្យមានផលប៉ះពាល់ជា សារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ ថ្ងៃកំណត់ឡើយ។

ព្រឹត្តិការណ៍ចាប់តាំងពីកាលបរិច្ឆេទរាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានព្រឹត្តិការណ៍ជាសារវន្តណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទ រាយការណ៍ ដែលនឹងតម្រូវឱ្យមាននិយ័តកម្ម ឬការបង្ហាញព័ត៌មានដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នោះទេ លើកលែងតែការបង្ហាញព័ត៌មានក្នុងកំណត់សម្គាល់ 17។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក អន ប៊ុនហាក់	ប្រធានក្រុមប្រឹក្សាភិបាល
លោក Taejun Shin	សមាជិកក្រុមប្រឹក្សាភិបាល
លោក Sanjay Gandhi	សមាជិកក្រុមប្រឹក្សាភិបាល
លោក ប៉ា ប៊ុណ្ណារិទ្ធី	សមាជិកក្រុមប្រឹក្សាភិបាល
លោក Forsinetti Christophe	អភិបាលឯករាជ្យ
លោកស្រី Ewa Janikowska	អភិបាលឯករាជ្យ

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនរងផល ប៉ះពាល់ជាសារវន្តពីធាតុណាមួយ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយនឹងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុដល់ថ្ងៃចេញ របាយការណ៍នេះ ពុំមានធាតុណាមួយ សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលបង្កឱ្យមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

គ្រឹះស្ថានបរិក្ខេបប្រឹក្សាភិបាល ម៉ាកស៊ីម៉ា ភីអិលស៊ី

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលកាន់មុខតំណែងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងភាគកម្មរបស់ពួកគាត់នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/២០២៣		
	% នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ចំនួនទឹកប្រាក់ ដុល្លារអាមេរិក
លោក អន ប៊ុនហាក់	19.63%	100,000	1,000,000
លោក ប៉ា ប៊ុណ្ណារិទ្ធិ	0.86%	4,385	43,850

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយនៃការទិញភាគហ៊ុន ឬរបស់ក្រុមហ៊ុននោះឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុនបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបដែលទទួលបានដល់ការកំណត់ និងដែលនឹងត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុន ឬដោយសាជីវកម្មពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬធ្វើឡើងជាមួយក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះ មានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ដូចដែលបានបង្ហាញនៅទំព័រទី១០ ដល់ទី៦៥ ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ លើកលែងទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.វ.ទ.ហ.អ.ក សម្រាប់ ស.ត.ម”) ឬប្រសិនបើមានការបង្ហាញនូវភាពត្រឹមត្រូវ និងសមស្រប ត្រូវធានាថា គ្រប់ពេលនៃការបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបានអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមលក្ខខណ្ឌតម្រូវដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ខ្ញុំ ជាតំណាងឲ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយកំណត់សម្គាល់ ដូចបានបង្ហាញនៅទំព័រទី10 ដល់ទី65 បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ចុះហត្ថលេខាតំណាងឲ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក អន ប៊ុនហាក់

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី10 ខែមេសា ឆ្នាំ2025



KPMG Cambodia Ltd
GIA Tower, Sopheak Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របាយការណ៍លទ្ធផលលម្អិត របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និង កំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបាន បង្ហាញនៅទំព័រទី១០ ដល់ទី៦៥ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាព ជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.វ.ទ.ហ.អ.ក” សម្រាប់ ស.គ.ម)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ ចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យ ពីក្រុមហ៊ុន ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធ នឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀត ស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈ គ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។



ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំ នៅក្នុងការធ្វើសវនកម្ម ឬក៏ព័ត៌មានផ្សេងៗនេះ បង្ហាញនូវកំហុសឆ្គងជាសារវន្តដែរឬទេ។

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗ នេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាល មកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចទាក់ទិននឹងការឃុបឃិតគ្នា ការលួចបន្លំ ការលួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាម នីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាព នៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្ត បាន កើតមានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដែរឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិន ប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើ ការលាតត្រដាង ព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈ មិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាង សវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាត ជាសាធារណៈក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេត្តអ៊ីមជ្វី ខេមបូឌា**


គង់ យុកហ្វូន

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 10 ខែមេសា ឆ្នាំ 2025

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	3,159	12,716	21,609	88,273
សមតុល្យនៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុ	7	913,283	3,675,964	3,804,435	15,541,117
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	8	257,004	1,034,441	309,359	1,263,732
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	9	23,842,035	95,964,190	30,434,296	124,324,099
ការវិនិយោគមូលធន	10	10,000	40,250	10,000	40,850
ទ្រព្យសកម្មផ្សេងៗ	11	182,077	732,861	123,674	505,208
ទ្រព្យ និងបរិក្ខារ	12	132,797	534,508	85,298	348,442
ទ្រព្យសកម្មអរូបី	13	14,085	56,692	17,517	71,557
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	20ឃ	172,312	693,556	132,528	541,377
ទ្រព្យសកម្មសរុប		25,526,752	102,745,178	34,938,716	142,724,655
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	14	18,723,783	75,363,227	26,134,520	106,759,514
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	15	9,660	38,882	18,230	74,470
បំណុលផ្សេងៗ	16	456,267	1,836,475	465,345	1,900,934
បំណុលសរុប		19,189,710	77,238,584	26,618,095	108,734,918
មូលធន					
ដើមទុន	17ក	5,095,290	20,569,686	5,095,290	20,569,686
បុព្វលាភភាគហ៊ុន	17ខ	1,538,174	6,209,608	1,538,174	6,209,608
ទុនបម្រុងតាមបទប្បញ្ញត្តិ	18	10,092	32,922	152,502	612,673
ចំណូលទុនបម្រុង	19	133,424	538,428	133,424	538,428
(ប្រាក់ខាតបង្គ្រាប)ប្រាក់ចំណេញរក្សាទុក		(439,938)	(1,884,250)	1,401,231	5,611,148
ទុនបម្រុងពីការប្តូរប័ណ្ណ		-	40,200	-	448,194
មូលធនសរុប		6,337,042	25,506,594	8,320,621	33,989,737
បំណុល និងមូលធនសរុប		25,526,752	102,745,178	34,938,716	142,724,655

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លទ្ធផលលម្អិត

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	21	5,052,418	20,568,394	5,695,431	23,408,221
ចំណាយលើការប្រាក់	22	(2,262,426)	(9,210,336)	(2,540,824)	(10,442,787)
ចំណូលពីការប្រាក់សុទ្ធ		2,789,992	11,358,058	3,154,607	12,965,434
កម្រៃ និងចំណូលដើមសាសុទ្ធ	23	577,770	2,352,102	319,203	1,311,924
ចំណូលផ្សេងៗ	24	232,371	945,982	188,361	774,164
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស		68,741	279,845	45,681	187,749
ចំណូលសុទ្ធពីប្រតិបត្តិការ		3,668,874	14,935,987	3,707,852	15,239,271
ការខាតបង់សុទ្ធលើឱនភាពនៃតម្លៃ					
លើទ្រព្យសកម្មហិរញ្ញវត្ថុ	9	(2,676,386)	(10,895,567)	(1,605,478)	(6,598,515)
ចំណាយលើបុគ្គលិក	25	(2,104,262)	(8,566,451)	(2,222,014)	(9,132,478)
រំលស់ទ្រព្យប្រើ និងទ្រព្យអរូបី	26	(49,023)	(199,573)	(66,875)	(274,856)
ចំណាយប្រតិបត្តិការ	27	(862,566)	(3,511,506)	(894,702)	(3,677,225)
ប្រាក់(ខាត)មុនដកពន្ធលើប្រាក់ចំណេញ		(2,023,363)	(8,237,110)	(1,081,217)	(4,443,803)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	20ខ	39,784	161,961	24,518	100,769
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ		(1,983,579)	(8,075,149)	(1,056,699)	(4,343,034)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលនឹងមិនត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ					
ទៅក្នុងរបាយការណ៍ចំណេញឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(407,994)	-	(273,654)
លទ្ធផលលម្អិតសរុបសម្រាប់កាលបរិច្ឆេទ		(1,983,579)	(8,483,143)	(1,056,699)	(4,616,688)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ចំណូលទុនបម្រុង		(ប្រាក់ខាតបង្គុយ) ប្រាក់ចំណេញរក្សាទុក		ទុនបម្រុង ពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	5,095,290	20,569,686	1,538,174	6,209,608	152,502	612,673	133,424	538,428	1,401,231	5,611,148	-	448,194	8,320,621	33,989,737
ប្រតិបត្តិការជាមួយភាគទុនិក៖														
ការផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(142,410)	(579,751)	-	-	142,410	579,751	-	-	-	-
	-	-	-	-	(142,410)	(579,751)	-	-	142,410	579,751	-	-	-	-
លទ្ធផលលម្អិតសរុប៖														
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	(1,983,579)	(8,075,149)	-	-	(1,983,579)	(8,075,149)
លទ្ធផលលម្អិតផ្សេងៗ														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(407,994)	-	(407,994)
	-	-	-	-	-	-	-	-	(1,983,579)	(8,075,149)	-	(407,994)	(1,983,579)	(8,483,143)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	5,095,290	20,569,686	1,538,174	6,209,608	10,920	32,922	133,424	538,428	(439,938)	(1,884,250)	-	40,200	6,337,042	25,506,594

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនប្រុងតាមបទប្បញ្ញត្តិ		ចំណូលទុនប្រុង		ប្រាក់ចំណេញរក្សាទុក		ទុនប្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)		(កំណត់សម្គាល់ ១)	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	5,095,290	20,569,686	1,538,174	6,209,608	324,126	1,318,048	133,424	538,428	2,286,306	9,248,807	-	721,848	9,377,320	38,606,425
ប្រតិបត្តិការជាមួយភាគទុនិក៖														
ការផ្ទេរទៅទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	(171,624)	(705,375)	-	-	171,624	705,375	-	-	-	-
	-	-	-	-	(171,624)	(705,375)	-	-	171,624	705,375	-	-	-	-
លទ្ធផលលម្អិតសរុប៖														
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	(1,056,699)	(4,343,034)	-	-	(1,056,699)	(4,343,034)
លទ្ធផលលម្អិតផ្សេងៗ														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(273,654)	-	(273,654)
	-	-	-	-	-	-	-	-	(1,056,699)	(4,343,034)	-	(273,654)	(1,056,699)	(4,616,688)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	5,095,290	20,569,686	1,538,174	6,209,608	152,502	612,673	133,424	538,428	1,401,231	5,611,148	-	448,194	8,320,621	33,989,737

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
		កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ			(1,983,579)	(8,075,149)	(1,056,699)
<i>និយ័តភាពលើ៖</i>					(4,343,034)
អត្ថប្រយោជន៍លើប្រាក់ចំណេញ	202		(39,784)	(161,961)	(24,518)
ចំណូលពីការប្រាក់សុទ្ធ			(2,789,992)	(11,358,058)	(3,154,607)
ការខាតបង់សុទ្ធលើឱនភាព					(12,965,434)
នៃតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ			2,676,386	10,895,567	1,605,478
រំលស់			49,023	199,573	66,875
ចំណូលពីការលក់ទ្រព្យ និងបរិក្ខារ			(1,118)	(4,551)	-
			(2,089,064)	(8,504,579)	(2,563,471)
<i>បម្រែបម្រួលនូវ៖</i>					(10,535,866)
ឥណទានផ្តល់ដល់អតិថិជនដុល			3,810,912	15,514,223	(793,460)
ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី			-	-	2,997
ទ្រព្យសកម្មផ្សេងៗ			64,477	262,486	(6,824)
បំណុលផ្សេងៗ			(9,078)	(36,957)	(90,719)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)					
ប្រតិបត្តិការ			1,777,247	7,235,173	(3,451,477)
ការប្រាក់ទទួលបាន			5,093,081	20,733,933	5,607,377
ការប្រាក់បានបង់			(2,212,737)	(9,008,052)	(2,303,266)
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត					
បានបង់	15		(8,570)	(34,888)	(9,741)
ប្រាក់បង់មុនលើពន្ធលើប្រាក់					
ចំណេញ	20គ		(58,580)	(238,479)	(61,280)
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង)					
សកម្មភាពប្រតិបត្តិការ			4,590,441	18,687,687	(218,387)
					(897,572)

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
		កំណត់ សម្គាល់	ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)	
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញ៖					
ទ្រព្យ និងបរិក្ខារ			(93,090)	(378,969)	(21,362)
ទ្រព្យសកម្មអរូបី			-	-	(17,517)
សាច់ប្រាក់ទទួលបានពី					
ការលក់ទ្រព្យ និងបរិក្ខារ			1,118	4,551	-
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង					
សកម្មភាពវិនិយោគ			(91,972)	(374,418)	(38,879)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		14	6,200,000	25,240,200	12,250,000
ការទូទាត់សងប្រាក់កម្ចី		14	(13,660,426)	(55,611,594)	(11,431,642)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន			(7,460,426)	(30,371,394)	818,358
ការ(ថយចុះ)/កើនឡើង សុទ្ធនៃ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល			(2,961,957)	(12,058,125)	561,092
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នៅថ្ងៃទី១ ខែមករា			3,880,638	15,852,407	3,319,546
លម្អៀងពីការប្តូរប័ណ្ណ			-	(96,590)	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នៅថ្ងៃទី៣១ ខែធ្នូ		28	918,681	3,697,692	3,880,638

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី ហៅកាត់ថា (ក្រុមហ៊ុន) ដែលមានឈ្មោះដើមថា អង្គការម៉ាកស៊ីម៉ា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ហៅកាត់ថា (“ស្ថាប័ន”) ជាគ្រឹះស្ថានហិរញ្ញវត្ថុដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា និងចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៥ ក្រោមបញ្ជីពាណិជ្ជកម្មលេខ ០០០០៥៩៩៦ (ពីមុន Co. 7897E/2005)។ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៥ ក្រុមហ៊ុន បានទទួលអាជ្ញាបណ្ណអាជីវកម្មលេខ ០១៣ ពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុឲ្យប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារជាតិនៃកម្ពុជាបន្តផ្តល់អាជ្ញាបណ្ណអាជីវកម្មអចិន្ត្រៃយ៍លេខ M.F ០១៣ ជូនដល់ក្រុមហ៊ុនដែលបានកែប្រែឈ្មោះរបស់ខ្លួនជា ម៉ាកស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការកែសម្រួលឈ្មោះថ្មីរបស់ក្រុមហ៊ុនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺធ្វើប្រតិបត្តិការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រដែលស្នាក់នៅក្នុងតំបន់មានការផ្តល់ឥណទានទៅដល់គ្រួសារក្រីក្រ និងគ្រួសារចំណូលទាប និងសហគ្រាសខ្នាតតូចដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។

អាស័យដ្ឋានទីស្នាក់ការចុះបញ្ជី និងកន្លែងអាជីវកម្មសំខាន់របស់ក្រុមហ៊ុន មានទីតាំងនៅផ្ទះលេខ ២១AB ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានសាខាចំនួន ៩ ដែលមានទីតាំងនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប និងទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមានបុគ្គលិកចំនួន ២២៩ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២: បុគ្គលិកចំនួន ២៨៦ នាក់)។

2. មូលដ្ឋាននៃការរៀបចំ

ក របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.ទ.វ.ហ.អ.ក សម្រាប់ ស.គ.ម”)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២. មូលដ្ឋាននៃការរៀបចំ (ត)

ក របាយការណ៍អនុលោមភាព (ត)

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានអនុម័តឲ្យបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣៣។

ខ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមដំបូង លើកលែងតែមានការបង្ហាញ ក្រៅពីនេះ។

៣. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុន ធ្វើប្រតិបត្តិការ និងកត់ត្រាទាំងបញ្ជីគណនេយ្យរបស់ខ្លួនជាពីររូបិយប័ណ្ណគឺ ប្រាក់រៀលខ្មែរ និង ប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រង បានកំណត់ថា ប្រាក់ដុល្លារអាមេរិក គឺជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈ របស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ តួលេខទាំងអស់ត្រូវបានបង្កង់ចំនួនទៅ មួយដុល្លារអាមេរិក ឬមួយពាន់រៀល បើមិនដូច្នោះទេ លុះត្រាតែមាន ការបង្ហាញផ្សេងពីនោះ។

៤. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងបាន ធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែល មានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានត្រូវបាន ទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

4. ការប្រើប្រាស់ប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលមានផលប៉ះពាល់និយតភាពជាសារវន្តនៅក្នុងការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងកំណត់សម្គាល់ខាងក្រោមដែលទាក់ទងផ្សេងៗ៖

- កំណត់សម្គាល់ 33ខ(vii) – ការកំណត់អត្តសញ្ញាណ និងការវាស់វែងលើឱនភាពនៃតម្លៃ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជាប្តូររូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះធ្វើឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ផ្នែកទី៣០ ការប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូររូបិយប័ណ្ណតាមអត្រានាការបរិច្ឆេទរាយការណ៍ ហើយដើមទុន និងដើមទុនផ្សេងៗ ត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍លទ្ធផលលម្អិត និងលំហូរទឹកប្រាក់ ត្រូវបានប្តូររូបិយប័ណ្ណទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូររូបិយប័ណ្ណនេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ក្រុមហ៊ុនប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបានបញ្ចប់		អត្រានាការបរិច្ឆេទ		
			រាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1 ដុល្លារអាមេរិក	=	4,025 រៀល	4,071 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1 ដុល្លារអាមេរិក	=	4,085 រៀល	4,110 រៀល

ការប្រែសម្រួលនេះ មិនគួរត្រូវបានយកមកបកស្រាយថាជាតួលេខ ប្រាក់ដុល្លារអាមេរិកនេះ ត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរតែត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ដុល្លារអាមេរិក	2,531	10,188	14,450	59,028
ប្រាក់រៀល	628	2,528	7,159	29,245
	<u>3,159</u>	<u>12,716</u>	<u>21,609</u>	<u>88,273</u>

7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
គណនីចរន្ត	4,662	18,765	7,447	30,421
គណនីសន្សំ	908,621	3,657,199	2,422,632	9,896,452
ប្រាក់បញ្ញើមានកាលកំណត់	-	-	1,374,356	5,614,244
	<u>913,283</u>	<u>3,675,964</u>	<u>3,804,435</u>	<u>15,541,117</u>

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលវេលា៖				
រយៈពេល 1ខែ	913,283	3,675,964	3,632,348	14,838,142
ចន្លោះពី 2 ទៅ 3ខែ	-	-	172,087	702,975
	<u>913,283</u>	<u>3,675,964</u>	<u>3,804,435</u>	<u>15,541,117</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. សមតុល្យនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ត)

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទដែលបានបញ្ចប់មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
គណនីសន្សំ	2.00%	2.00%
ប្រាក់បញ្ញើមានកាលកំណត់	-	3.00% - 4.70%

8. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
គណនីចរន្ត	2,239	9,012	54,594	223,017
ប្រាក់បញ្ញើធានាលើដើមទុន (*)	254,765	1,025,429	254,765	1,040,715
	<u>257,004</u>	<u>1,034,441</u>	<u>309,359</u>	<u>1,263,732</u>

(*) ដោយអនុលោមតាមប្រកាសលេខ ធ៧-០០-០០៦ ប្រ.ក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងលេខ ធ៧-០៦-២០៩ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការផ្តល់អាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនតម្រូវឲ្យរក្សាទុកប្រាក់បញ្ញើធានា លើដើមទុនស្មើនឹង 5% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់បញ្ញើនេះ គឺមិនអាចយកមកប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកមកវិញបាន នៅពេលដែលក្រុមហ៊ុនសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។

ប្រាក់បញ្ញើធានាដើមទុនទទួលបានអត្រាការប្រាក់ 1.31%(ឆ្នាំ២០២៣៖ 1.33%) ក្នុងមួយឆ្នាំ។

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានឯកត្តជន	8,325,330	33,509,453	9,031,345	36,893,044
ឥណទានជាក្រុម	27,843	112,068	724,097	2,957,936
ឥណទានផ្តល់ដល់បុគ្គលិក	302,993	1,219,547	353,342	1,443,402
ឥណទានផ្តល់ដល់សហគ្រាស				
ធុនតូច-មធ្យម	17,547,081	70,627,001	22,213,924	90,743,880
ឥណទានផ្តល់ដល់អតិថិជនដុល	26,203,247	105,468,069	32,322,708	132,038,262
ការប្រាក់បង់ត្រូវទទួលបាន	337,185	1,357,169	379,933	1,552,026
ដកៈ កម្រៃសេវាឥណទាន				
ដែលមិនទាន់ទទួលស្គាល់	(343,528)	(1,382,700)	(400,306)	(1,635,250)
ដកៈ ការខាតបង់សំវិធានធនលើ				
ឱនភាពនៃតម្លៃ	(2,354,869)	(9,478,348)	(1,868,039)	(7,630,939)
	<u>23,842,035</u>	<u>95,964,190</u>	<u>30,434,296</u>	<u>124,324,099</u>

បម្រែបម្រួលការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ការវាយតម្លៃ ទោល ដុល្លារអាមេរិក	ការវាយតម្លៃ ជាក្រុម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)
2024			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	737,762	1,130,277	1,868,039
ទទួលស្គាល់ក្នុងចំណេញ ឬខាត	2,633,674	42,712	2,676,386
ការលុបចោលក្នុងអំឡុងការិយបរិច្ឆេទ	(1,432,957)	(756,599)	(2,189,556)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>1,938,479</u>	<u>416,390</u>	<u>2,354,869</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

បម្រែបម្រួលការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖ (ត)

	ការវាយតម្លៃ ទោល ដុល្លារអាមេរិក	ការវាយតម្លៃ ជាគ្រុម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
2023				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	333,058	424,020	757,078	3,116,890
ទទួលស្គាល់ក្នុងចំណេញ ឬខាត	642,786	962,692	1,605,478	6,598,515
ការលុបចោលក្នុងអំឡុងការិយបរិច្ឆេទ	(238,082)	(256,435)	(494,517)	(2,032,465)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(52,001)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	737,762	1,130,277	1,868,039	7,630,939

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ក. តាមកាលវេលា៖				
រយៈពេល៣ខែ	217,903	877,060	464,303	1,896,678
ចន្លោះពី ៤ ទៅ ៦ខែ	334,032	1,344,479	508,898	2,078,848
ចន្លោះពី ៧ ទៅ ១២ខែ	1,464,199	5,893,401	1,302,650	5,321,325
លើសពី ១២ខែ	24,187,113	97,353,129	30,046,857	122,741,411
	26,203,247	105,468,069	32,322,708	132,038,262
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	22,910,297	92,213,945	27,882,666	113,900,691
ប្រាក់រៀល	3,292,950	13,254,124	4,440,042	18,137,571
	26,203,247	105,468,069	32,322,708	132,038,262

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
គ. តាមវិស័យសេដ្ឋកិច្ច៖				
កសិកម្ម	4,188,936	16,860,467	5,999,192	24,506,699
ការផ្ទេរ និងពាណិជ្ជកម្ម	3,319,559	13,361,225	4,125,477	16,852,574
សេវាកម្ម	1,404,421	5,652,795	1,666,845	6,809,062
ការដឹកជញ្ជូន	1,096,984	4,415,361	1,649,556	6,738,436
សំណង់	11,119,485	44,755,927	12,709,547	51,918,499
លក្ខណៈគ្រួសារ	949,442	3,821,504	899,169	3,673,105
ឥណទានផ្តល់ដល់បុគ្គលិក	302,993	1,219,547	353,342	1,443,402
ផ្សេងៗ	3,821,427	15,381,243	4,919,580	20,096,485
	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>
ឃ. តាមនិវាសនដ្ឋាន៖				
និវាសនជន	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>
ង. តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	25,900,254	104,248,522	31,969,366	130,594,860
ឥណទានផ្តល់ដល់បុគ្គលិក	302,993	1,219,547	353,342	1,443,402
	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>
ច. តាមមានការធានា/មិនមានការធានា៖				
មានការធានា	22,403,511	90,174,132	28,425,581	116,118,498
មិនមានការធានា	3,799,736	15,293,937	3,897,127	15,919,764
	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ឥណទានមានការធានា ត្រូវបានបញ្ជាក់ដោយប្លង់រឹង និងទន់។ ប្លង់ទន់ មិនត្រូវបានចេញដោយមន្ទីរសុរិយោដីទេ ប៉ុន្តែត្រូវបានផ្ទៀងផ្ទាត់ដោយមេភូមិដែលអចលនទ្រព្យស្ថិតនៅ។ ឥណទានមិនមានការធានា សំដៅលើប្រាក់កម្ចីមិនមានទ្រព្យបញ្ជាក់។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	

ឆ. តាមប្បភពថ្ងៃកំណត់៖

ឥណទានមានរយៈពេល ១ឆ្នាំ ឬតិចជាង

តិចជាង ១៥ថ្ងៃ	232,465	935,672	212,787	869,235
ចន្លោះពី ១៥ថ្ងៃ ទៅ ៣០ថ្ងៃ	6,681	26,891	762	3,113
ចន្លោះពី ៣១ថ្ងៃ ទៅ ៦០ថ្ងៃ	-	-	1,502	6,136
ចន្លោះពី ៦១ថ្ងៃ ទៅ ៩០ថ្ងៃ	453	1,823	613	2,504
ចាប់ពី ៩១ថ្ងៃ	1,205	4,850	209,426	855,505
	<u>240,804</u>	<u>969,236</u>	<u>425,090</u>	<u>1,736,493</u>

ឥណទានមានរយៈពេលលើសពី ១ឆ្នាំ

តិចជាង ៣០ថ្ងៃ	23,336,116	93,927,867	29,187,490	119,230,897
ចន្លោះពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ	622,249	2,504,552	723,631	2,956,033
ចន្លោះពី ៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ	653,357	2,629,762	744,681	3,042,022
ចន្លោះពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ	715,281	2,879,006	863,717	3,528,284
លើសពី ៣៥៩ថ្ងៃ	635,440	2,557,646	378,099	1,544,533
	<u>25,962,443</u>	<u>104,498,833</u>	<u>31,897,618</u>	<u>130,301,769</u>
	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ឥណទានផ្តល់ដល់អតិថិជនសុទ្ធ (ត)

ឥណទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
៨. តាមការអនុគ្រោះ៖				
បានរៀបចំឡើងវិញ (*)	2,602,670	10,475,747	2,332,165	9,526,894
មិនបានរៀបចំឡើងវិញ	23,600,577	94,992,322	29,990,543	122,511,368
	<u>26,203,247</u>	<u>105,468,069</u>	<u>32,322,708</u>	<u>132,038,262</u>

(*) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះ សម្រាប់អ្នកខ្ចីក្នុងហេតុផលសមស្របទាក់ទងនឹងភាពប្រាកដប្រជា នៃវិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន។

១០. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
ឥណទានឯកត្តជន	14.00% - 18.00%	14.40% - 18.00%
ឥណទានជាក្រុម	16.00% - 18.00%	15.60% - 18.00%
ឥណទានផ្តល់ដល់បុគ្គលិក	12.00% - 16.00%	12.00% - 16.20%
ឥណទានផ្តល់ដល់សហគ្រាស		
ធុនតូច-មធ្យម	<u>13.00% - 18.00%</u>	<u>13.20% - 18.00%</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

10. ការវិនិយោគមូលធន

នេះគឺជាសំដៅលើតម្លៃនៃការវិនិយោគមូលធននៅក្នុងក្រុមហ៊ុន ក្រេឌីត ប្តូរ ហួលឌីង (ខេមបូឌា) ម.ក ("CBH") តាមរយៈសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ CBH គឺជាភាគទុនិកមួយរបស់ការិយាល័យឥណទាន (ខេមបូឌា) ខ្វេលធីឌី ដែលជាក្រុមហ៊ុនធ្វើប្រតិបត្តិការជាអ្នកផ្តល់ព័ត៌មាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ ឥណទានឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

11. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ				
(កំណត់សម្គាល់២០គ)	114,842	462,239	56,262	229,830
ប្រាក់កក់លើការជួល				
មិនអាចទទួលបានមកវិញ	28,416	114,374	39,986	163,343
ប្រាក់បង់មុន	24,033	96,733	25,444	103,939
ផ្សេងៗ	14,786	59,515	1,982	8,096
	<u>182,077</u>	<u>732,861</u>	<u>123,674</u>	<u>505,208</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និងបរិក្ខារ ព័ត៌មានវិទ្យា ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការសាងសង់ កំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
2024								
ផ្ទៃដី								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	41,690	47,484	217,678	41,307	92,832	-	440,991	1,801,448
ការទិញបន្ថែម	-	2,145	10,565	-	-	80,380	93,090	378,969
ការលក់	(908)	(6,802)	-	-	-	-	(7,710)	(31,387)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(30,387)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	40,782	42,827	228,243	41,307	92,832	80,380	526,371	2,118,643
ដកៈរំលស់បន្ត								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	37,118	45,194	147,099	33,450	92,832	-	355,693	1,453,006
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 26)	2,345	1,116	38,234	3,896	-	-	45,591	185,601
ការលក់	(908)	(6,802)	-	-	-	-	(7,710)	(31,387)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(23,085)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	38,555	39,508	185,333	37,346	92,832	-	393,574	1,584,135
តម្លៃសុទ្ធ								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	2,227	3,319	42,910	3,961	-	80,380	132,797	534,508

រួមបញ្ចូលក្នុងថ្លៃដើមនៃទ្រព្យ និងបរិក្ខារមានថ្លៃដើមចំនួន 445,991 ដុល្លារអាមេរិក ត្រូវបានរំលស់ទាំងស្រុងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ 311,599 ដុល្លារអាមេរិក) ប៉ុន្តែនៅអាចបន្តប្រើប្រាស់បាននៅឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

12. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ និងបរិក្ខារ ព័ត៌មានវិទ្យា ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
2023							
ផ្ទៃដី							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	39,828	46,837	200,046	41,307	92,832	420,850	1,732,639
ការទិញបន្ថែម	1,862	1,868	17,632	-	-	21,362	87,798
ការលក់	-	(1,221)	-	-	-	(1,221)	(5,018)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(13,971)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	41,690	47,484	217,678	41,307	92,832	440,991	1,801,448
ដក៖ រំលស់បង្គុះ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	34,491	44,627	110,372	29,218	92,832	311,540	1,282,610
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 26)	2,627	1,788	36,727	4,232	-	45,374	186,487
ការលក់	-	(1,221)	-	-	-	(1,221)	(5,018)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(11,073)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	37,118	45,194	147,099	33,450	92,832	355,693	1,453,006
តម្លៃសរុប							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	4,572	2,290	70,579	7,857	-	85,298	348,442

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ប្រាក់បញ្ញើអន្តរជាតិ

2024	កម្មវិធីកុំព្យូទ័រ និងធនាគារ ដុល្លារអាមេរិក	ការសាងសង់ កំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	63,250	17,517	80,767	329,933
ការទិញបន្ថែម	17,517	(17,517)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(4,846)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	80,767	-	80,767	325,087
ដក៖ រំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	63,250	-	63,250	258,376
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 26)	3,432	-	3,432	13,972
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(3,953)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	66,682	-	66,682	268,395
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	14,085	-	14,085	56,692
2023				
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	63,250	-	63,250	260,400
ការទិញបន្ថែម	-	17,517	17,517	71,995
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(2,462)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	63,250	17,517	80,767	329,933
ដក៖ រំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	41,749	-	41,749	171,880
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់ 26)	21,501	-	21,501	88,369
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(1,873)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	63,250	-	63,250	258,376
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-	17,517	17,517	71,557

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
<i>សាជីវកម្ម៖</i>				
ប្រាក់កម្ចីរយៈពេលខ្លី	14,069,613	56,630,192	19,866,305	81,153,857
ប្រាក់កម្ចីរយៈពេលវែង	4,455,875	17,934,898	6,119,609	24,998,602
	18,525,488	74,565,090	25,985,914	106,152,459
ការប្រាក់បង្គំត្រូវទូទាត់	298,789	1,202,625	362,532	1,480,943
កម្រៃដំណើរការប្រាក់កម្ចីមិនទាន់រំលស់	(100,494)	(404,488)	(213,926)	(873,888)
	18,723,783	75,363,227	26,134,520	106,759,514

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនមិនបានបំពេញនូវលក្ខខណ្ឌនៃម្ចាស់បំណុលចំនួន 5 ដែលមានអនុបាតជាក់ស្តែងបានលើសពីកម្រិតកំណត់ ដូចខាងក្រោម៖

	កម្រិតកំណត់	ជាក់ស្តែង
PAR>30ថ្ងៃ	<5.00%	10.01%
PAR 30ថ្ងៃបូកឥណទាន ឬកាលវិភាគរៀបចំឡើងវិញ (*)	<5.00%	15.22%
PAR>30ថ្ងៃបូកឥណទាន ឬកាលវិភាគរៀបចំឡើងវិញ (*)	<16.00%	17.13%
PAR>90ថ្ងៃ	<4.00%	7.65%
PAR>90ថ្ងៃបូកឥណទាន ឬកាលវិភាគរៀបចំឡើងវិញ	<12.00%	16.19%
ការលុបចេញពីបញ្ជីសុទ្ធទៅ១២ខែចុងក្រោយ	2.00%	7.08%
ទុនបម្រុងការបាត់បង់ប្រាក់កម្ចីបូក សមាមាត្រទុនបម្រុងតាមបទប្បញ្ញត្តិ (ដោយប្រើភាគបែង PAR 30ថ្ងៃ)	≥100.00%	87.99%
អនុបាតសំរៀងឥណទានចំហរ (*)	<20.00%	26.46%
អនុបាតសំរៀងឥណទានចំហរ (*)	<32.00%	34.04%
អនុបាតផលចំណេញលើទ្រព្យសកម្ម	>0.00%	-7.71%
អនុបាតភាពនៃប្រតិបត្តិការ	>80.00%	74.00%
អនុបាតចំណាយលើចំណូល	<85.00%	85.67%

(*) តួលេខជាក់ស្តែងសម្រាប់ PAR 30ថ្ងៃបូកឥណទាន ឬកាលវិភាគរៀបចំឡើងវិញ និងអនុបាតសំរៀងឥណទានចំហរ មានភាពខុសគ្នាក្នុងនិយមន័យរបស់ម្ចាស់បំណុល នៃសមាមាត្រឥណទាន ឬកាលវិភាគរៀបចំឡើងវិញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ប្រាក់កម្ចី (ត)

នាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ផ្នែកនៃបំណុលរយៈពេលវែងចំនួន 8,466,666 ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី។

បន្ទាប់មក មានម្ចាស់បំណុលចំនួន 2 ក្នុងចំណោម 5 បានអនុម័តលើកលែងដល់ក្រុមហ៊ុនពីការមិនបានបំពេញ នូវលក្ខខណ្ឌកម្ចីតាមរយៈ “លិខិតគ្មានសកម្មភាព” ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ម្ចាស់បំណុលដែលនៅសល់ ក្រុមហ៊ុនកំពុងបន្តនីតិវិធីស្នើសុំការលើកលែងពីការមិនបានបំពេញនូវ លក្ខខណ្ឌកម្ចីទាំងនេះ។

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលបំណុលទៅជាលំហូរទឹកប្រាក់ដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន និង សកម្មភាពប្រតិបត្តិការ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	26,134,520	106,759,514	25,078,604	103,248,613
បម្រែបម្រួលពីលំហូរទឹកប្រាក់ហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	6,200,000	25,240,200	12,250,000	50,347,500
ការទូទាត់សងប្រាក់កម្ចី	(13,660,426)	(55,611,594)	(11,431,642)	(46,984,049)
	(7,460,426)	(30,371,394)	818,358	3,363,451
បម្រែបម្រួលពីលំហូរទឹកប្រាក់ប្រតិបត្តិការ				
ចំណាយលើការប្រាក់	2,262,426	9,210,336	2,540,824	10,442,787
ការប្រាក់បានបង់	(2,212,737)	(9,008,052)	(2,303,266)	(9,466,423)
	49,689	202,284	237,558	976,364
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,227,177)	-	(828,914)
នាថ្ងៃទី៣១ ខែធ្នូ	18,723,783	75,363,227	26,134,520	106,759,514

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ក. តាមកាលស្ថាន៖				
ចន្លោះពី ៤ ទៅ ១២ខែ	4,249,998	17,106,243	5,954,538	24,324,288
ចន្លោះពី ១ ទៅ ៥ឆ្នាំ	14,275,490	57,458,847	20,031,376	81,828,171
	<u>18,525,488</u>	<u>74,565,090</u>	<u>25,985,914</u>	<u>106,152,459</u>
ខ. តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	<u>18,525,488</u>	<u>74,565,090</u>	<u>25,985,914</u>	<u>106,152,459</u>
គ. តាមរយៈទំនាក់ទំនង៖				
សម្ព័ន្ធព្យាតិ (កំណត់សម្គាល់ ២៨គ)	3,200,000	12,880,000	-	-
មិនមែនសម្ព័ន្ធព្យាតិ	<u>15,325,488</u>	<u>61,685,090</u>	<u>25,985,914</u>	<u>106,152,459</u>
	<u>18,525,488</u>	<u>74,565,090</u>	<u>25,985,914</u>	<u>106,152,459</u>
ឃ. តាមរយៈការប្រាក់ (ប្រចាំឆ្នាំ)៖				
សម្ព័ន្ធព្យាតិ	13.24% - 11.81%		-	
មិនមែនសម្ព័ន្ធព្យាតិ	<u>6.66% - 9.59%</u>		<u>6.66% - 9.59%</u>	

15. ភាគពូកិច្ចអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលវែង	<u>9,660</u>	<u>38,882</u>	<u>18,230</u>	<u>74,470</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

15. កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត (ត)

នេះតំណាងឲ្យបំណុលលើប្រាក់អតីតភាពការងារ ដែលតម្រូវដោយប្រកាសលេខ 443 ត្រូវបានចេញដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានកែប្រែដោយសេចក្តី ណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

បម្រែបម្រួលនៃបំណុលកាតព្វកិច្ចអត្ថប្រយោជន៍និយោជិតមានដូចខាងក្រោម មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ថ្ងៃទី១ ខែមករា	18,230	74,470	27,971	115,157
បានទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ	(8,570)	(34,888)	(9,741)	(40,036)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(700)	-	(651)
ថ្ងៃទី៣១ ខែធ្នូ	9,660	38,882	18,230	74,470

16. ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
ប្រាក់បង់មុនរបស់អតិថិជន				
សម្រាប់ការទូទាត់ឥណទាន	159,517	642,056	194,504	794,549
ចំណាយបង្គរលើកម្រៃសេវាប្រឹក្សាលើ				
ការគ្រប់គ្រង (កំណត់សម្គាល់ 29ត)	79,694	320,769	17,071	69,736
ចំណាយបង្គរផ្សេងៗ	49,538	199,390	53,021	216,590
ចំណាយបង្គរលើប្រាក់រង្វាន់ និងវិស្សម				
កាលរបស់បុគ្គលិក	87,815	353,455	148,753	607,656
ប្រាក់បៀវត្សរ៍ និងពន្ធកាត់ទុកត្រូវទូទាត់	39,430	158,706	42,839	174,997
ផ្សេងៗ	40,273	162,099	9,157	37,406
	456,267	1,836,475	465,345	1,900,934

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ដើមទុន និងបុព្វលាភភាគហ៊ុន

ក. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
បានចុះបញ្ជី បោះផ្សាយ និងបង់គ្រប់ ចំនួន ដែលក្នុង ៥០៩,៥២៩ ភាគហ៊ុន មានតម្លៃចារឹក ១០ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន	5,095,290	20,569,686	5,095,290	20,569,686

ភាគទុនិករបស់ក្រុមហ៊ុន និងភាគកម្មរបស់ភាគទុនិកនីមួយៗ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/២០២៣		
	%នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក
Gojo & Company, Inc.	61.63%	314,029	3,140,290
លោក អន ប៊ុនហាក់	19.63%	100,000	1,000,000
លោកស្រី ស្រេង ស៊ីវឆេង	8.44%	43,000	430,000
លោកស្រី សារុន វិធីវត្ត	8.24%	42,000	420,000
លោក ជេត ច័ន្ទប្រសើរ	1.08%	5,500	55,000
លោក ប៉ា ប៊ុណ្ណារិទ្ធី	0.86%	4,385	43,850
លោក ប៉ា ប៊ុណ្ណារិទ្ធី (តំណាងបុគ្គលិក)	0.12%	615	6,150
	100%	509,529	5,095,290
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)			20,569,686

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ភាគទុនិកបានអនុម័តឲ្យក្រុមហ៊ុន Gojo & Company Inc. និងលោក Tomohiro Isozaki ក្នុងការទិញយកភាគហ៊ុនដែលមានស្រាប់ទាំងអស់ដែលកំពុងកាន់កាប់ដោយភាគទុនិកឯកបុគ្គល និងដោយគ្មានការផ្លាស់ប្តូរចំនួនសរុបនៃដើមទុនរបស់ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រតិបត្តិការទិញនិងផ្ទេរភាគហ៊ុននៅកំពុងដំណើរការ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

ក. ដើមទុន (ត)

បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់ ប្រតិបត្តិការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនត្រូវបានបញ្ចប់រួចរាល់ និងអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១២ខែមករា ឆ្នាំ 2025។ បន្ទាប់មក ក្រុមហ៊ុនបានចាប់ផ្តើមធ្វើបច្ចុប្បន្នភាពលើលក្ខន្តិកៈអនុស្សនៈរបស់ក្រុមហ៊ុន ជាមួយក្រសួងពាណិជ្ជកម្ម ដែលដំណើរការនេះបាននឹងកំពុងប្រព្រឹត្តិទៅនាការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

បន្ទាប់ប្រតិបត្តិការទិញភាគហ៊ុន ភាគទុនិក និងចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុន នឹងមានដូចខាងក្រោម៖

	%នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក
Gojo & Company, Inc.			
(តំណាងដោយ លោក Taejun Shin)	99.99%	509,528	5,095,280
លោក Tomohiro Isozaki	0.00%	1	10
	100%	509,529	5,095,290
សមមូលពាន់រៀល (កំណត់សម្គាល់ 5)			20,569,686

ខ. បុព្វលាភភាគហ៊ុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024/2023		
	%នៃ កម្មសិទ្ធិ	ចំនួន ភាគហ៊ុន	ទឹកប្រាក់ ដុល្លារអាមេរិក
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ2012 (i)	51,500	121,025	488,578
ថ្ងៃទី 17 ខែតុលា ឆ្នាំ2014 (ii)	176,000	574,992	2,321,242
ថ្ងៃទី 16 ខែធ្នូ ឆ្នាំ2016 (iii)	202,029	842,157	3,399,788
	429,529	1,538,174	6,209,608

គ្រឹះស្ថានប្រឹក្សាភិបាលក្រុមហ៊ុន ម៉ាត់ស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

ខ. បុព្វលាភភាគហ៊ុន (ត)

- (i) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តបង្កើនចំនួនភាគហ៊ុនរបស់ក្រុមហ៊ុនពី 80,000 ភាគហ៊ុន ដល់ 131,500 ភាគហ៊ុន ដោយបោះផ្សាយភាគហ៊ុនថ្មីចំនួន 51,500 ក្នុងតម្លៃ 12.35 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ តម្លៃលើស 2.35 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុនទៅលើតម្លៃចារឹកភាគហ៊ុន 10 ដុល្លារអាមេរិក ត្រូវបានទទួលស្គាល់ថាជាបុព្វលាភភាគហ៊ុន។ ការកើនឡើងនេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២។
- (ii) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តបង្កើនចំនួនភាគហ៊ុនពី 131,500 ភាគហ៊ុន ដល់ 307,500 ភាគហ៊ុន ដោយបោះផ្សាយភាគហ៊ុនបន្ថែមចំនួន 176,000 ភាគហ៊ុន ក្នុងតម្លៃ 13.267 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ តម្លៃលើស 3.267 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុនទៅលើតម្លៃចារឹកភាគហ៊ុន ត្រូវបានទទួលស្គាល់ថាជាបុព្វលាភភាគហ៊ុន។ ការកើនឡើងនេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។
- (iii) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តបង្កើនចំនួនភាគហ៊ុនពី 307,500 ភាគហ៊ុន ដល់ 509,529 ភាគហ៊ុន ដោយបោះផ្សាយភាគហ៊ុនបន្ថែមចំនួន 202,029 ភាគហ៊ុន ដែលចំនួន 159,029 ភាគហ៊ុន ក្នុងតម្លៃ 14.16 ដុល្លារអាមេរិក និងចំនួន 42,761 ភាគហ៊ុនក្នុងតម្លៃ 14.20 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ តម្លៃលើស 4.16 ដុល្លារអាមេរិក និង 4.20 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុនរៀងៗគ្នា លើតម្លៃចារឹកភាគហ៊ុន ត្រូវបានទទួលស្គាល់ថាជាបុព្វលាភភាគហ៊ុន។ ការកើនឡើងនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។

18. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅទៅលើភាពខុសគ្នារវាងសំវិធានធនរវាងឱនភាពនៃតម្លៃលើឥណទាន ដោយអនុលោមតាមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសំវិធានធនតាមបទប្បញ្ញត្តិ ដោយអនុលោមតាមធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនបានផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ចំណេញរក្សាទុកចំនួន 142,410 ដុល្លារអាមេរិក (ឆ្នាំ២០២៣៖ ចំនួន 171,624 ដុល្លារអាមេរិក)។

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

	សមតុល្យ នៅធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ឥណទាន ផ្តល់ដល់ អតិថិជន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
សំវិធានធនតាមធនាគារជាតិនៃកម្ពុជា	10,092	2,090,284	2,100,376	8,454,013
សំវិធានធនតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាស ធុនតូច និងមធ្យម (កំណត់សម្គាល់ 9)	-	(2,354,869)	(2,354,869)	(9,478,348)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)	10,092	-	10,092	32,922
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
សំវិធានធនតាមធនាគារជាតិនៃកម្ពុជា	38,014	1,982,527	2,020,541	8,253,910
សំវិធានធនតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (កំណត់សម្គាល់ 9)	-	(1,868,039)	(1,868,039)	(7,630,939)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(10,298)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)	38,014	114,488	152,502	612,673
ផ្ទេរពីទុនបម្រុងតាមបទប្បញ្ញត្តិ ទៅប្រាក់ចំណេញរក្សាទុក (ក)-(ខ)			(142,410)	(579,751)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. ចំណូលពីទុនបម្រុង

- (i) ប្រាក់ចំណេញសុទ្ធត្រូវបានបង់ពន្ធនៃឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន នឹងត្រូវបានបែងចែកនូវអត្រា 5% នៃប្រាក់ចំណេញសុទ្ធដែលបានដាក់ចូលទៅក្នុងមូលនិធិបម្រុងចំណូល។ នៅពេលដែលមូលនិធិនេះឈានដល់ 10% នៃដើមទុនដែលបានចុះបញ្ជី ចំនួនទឹកប្រាក់បន្ថែមអាចត្រូវបានរក្សាទុក ក្នុងមូលនិធិបម្រុងពិសេសមួយផ្សេងទៀត បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល សម្រាប់សកម្មភាពសង្គមណាមួយ។
- (ii) សមតុល្យដែលនៅសល់នឹងត្រូវបែងចែក 20% ទៅឲ្យភាគទុនិកជាភាគលាភ និង 80% នឹងត្រូវរក្សាទុកនៅក្នុងប្រាក់ចំណេញរក្សាទុក ឬសម្រាប់ការវិនិយោគឡើងវិញសម្រាប់ឆ្នាំបន្ទាប់ទៀត។ យ៉ាងណាក៏ដោយ ភាគរយទាំងអស់នេះ គ្មានការបែងចែកភាគលាភទេរហូតដល់៖
 - ការខាតបង់បង្គរទាំងអស់ ត្រូវបានទទួលត្រលប់មកវិញទាំងស្រុង។
 - រាល់ការចំណាយបឋម និងមុនប្រតិបត្តិការត្រូវបានកែសម្រួល។
 - របាយការណ៍ប្រចាំឆ្នាំដែលរងការធ្វើសវនកម្មខាងក្រៅត្រូវបានបញ្ចប់រួចរាល់។
 - ទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា។

ចំណូលមូលនិធិបម្រុង ធានាបាននូវស្ថានភាពហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ទ្រទ្រង់ប្រតិបត្តិការ និងគ្រប់គ្រងលើស្ថានភាពដែលមិនបានរំពឹងទុក។ ក្រុមប្រឹក្សាភិបាលអនុម័ត និងត្រួតពិនិត្យជារៀងរាល់ឆ្នាំលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីធានាថាបានសម្រេចគោលដៅ។

20. ពន្ធលើប្រាក់ចំណេញ

ក. អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញសាធារណៈ ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ដោយយកចំនួនមួយណាដែលច្រើនជាង។

យោងតាមប្រកាសលេខ 638 ចេញថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2017 ក្រុមហ៊ុនមួយមានសិទ្ធិត្រូវបានលើកលែងពីការបង់ពន្ធអប្បបរមា ប្រសិនបើក្រុមហ៊ុនមានការកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ និងទទួលបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ)។

គ្រឹះស្ថានប្រតិបត្តិការ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

20. ពន្ធលើប្រាក់ចំណេញ (ត)

ក. អត្រាពន្ធផ្លូវការ (ត)

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលលិខិតបញ្ជាក់ពី អ.ព.ដ អំពីការកាន់កាប់បញ្ជីគណនេយ្យត្រឹមត្រូវ និងការអនុម័តលើការលើកលែងការបង់ពន្ធអប្បបរមាសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៣ និង២០២៤ ដោយអនុលោមតាមបទបញ្ញត្តិរៀបរាប់ខាងលើ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលវិញ្ញាបនបត្រមាសនៃការអនុលោមតាមច្បាប់ពន្ធដែលចេញដោយ អ.ព.ដ ស្របតាមប្រកាសលេខ 1536 សហវ/ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ដោយមានសុពលភាព ២ ឆ្នាំសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ និង ២០២៥។

ខ. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ				
ដែលបានមកពីបម្រែបម្រួលពន្ធពន្យារ	(39,784)	(161,961)	(24,518)	(100,769)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណេញ ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត មានដូចខាងក្រោម៖

	2024			2023		
	ដុល្លារអាមេរិក	ពាន់រៀល	%	ដុល្លារអាមេរិក	ពាន់រៀល	%
	(កំណត់សម្គាល់ 5)			(កំណត់សម្គាល់ 5)		
ខាតមុនដកពន្ធ	(2,023,363)	(8,237,110)		(1,081,217)	(4,443,803)	
ពន្ធលើប្រាក់ចំណេញតាមអត្រាពន្ធផ្លូវការ 20%	(404,673)	(1,647,425)	20%	(216,243)	(888,761)	20%
ចំណាយមិនអាចកាត់កងបាន	8,406	34,221	-	1,189	4,887	-
ពន្ធពន្យារជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់	356,483	1,451,243	18%	190,536	783,103	18%
ចំណាយពន្ធលើប្រាក់ចំណេញ	(39,784)	(161,961)	2%	(24,518)	(100,771)	2%

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយពីអាជ្ញាធរពន្ធដារ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

20. ពន្ធលើប្រាក់ចំណេញ (ត)

គ. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី១ ខែមករា	(56,262)	(229,830)	5,018	20,659
ទទួលស្គាល់ក្នុងចំណេញ ឬខាត	-	-	-	-
ប្រាក់បង់មុនលើពន្ធលើប្រាក់ចំណេញ	(58,580)	(238,479)	(61,280)	(251,861)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	6,070	-	1,372
ថ្ងៃទី៣១ ខែធ្នូ	<u>(114,842)</u>	<u>(462,239)</u>	<u>(56,262)</u>	<u>(229,830)</u>

ឃ. ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	187,701	755,497	140,673	574,649
ពន្ធពន្យារជាបំណុល	(15,389)	(61,941)	(8,145)	(33,272)
ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម	<u>172,312</u>	<u>693,556</u>	<u>132,528</u>	<u>541,377</u>

ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល) ត្រូវបានកំណត់ ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃ	103,754	417,610	43,575	178,004
កម្រៃសេវាឥណទានដែល				
មិនទាន់ទទួលស្គាល់	68,439	275,467	79,790	325,942
កម្រៃដំណើរការប្រាក់កម្ចី				
ដែលមិនទាន់រំលស់	7,175	28,879	8,621	35,217
កាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	6,353	25,571	8,687	35,486
រំលស់លើទ្រព្យ និងបរិក្ខារ និង	(376)	(1,513)		
ទ្រព្យសកម្មអរូបី			(1,747)	(7,136)
ផ្សេងៗ	<u>(13,033)</u>	<u>(52,458)</u>	<u>(6,398)</u>	<u>(26,136)</u>
	<u>172,312</u>	<u>693,556</u>	<u>132,528</u>	<u>541,377</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

20. ពន្ធលើប្រាក់ចំណេញ (ត)

ឃ. ពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម (ត)

បម្រែបម្រួលនៃពន្ធពន្យារសុទ្ធជាទ្រព្យសកម្ម រួមមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី១ ខែមករា	132,528	541,377	108,010	444,677
ការទទួលស្គាល់ក្នុងចំណេញ ឬខាត	39,784	161,961	24,518	100,769
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(9,782)	-	(4,069)
ថ្ងៃទី៣១ ខែធ្នូ	172,312	693,556	132,528	541,377

ង. ពន្ធពន្យារទ្រព្យសកម្មដែលមិនទទួលស្គាល់

ការខាតបង់ពន្ធដែលកើតឡើងក្នុងឆ្នាំពន្ធណាមួយ អាចត្រូវបានអនុវត្តទៅមុខដើម្បីទូទាត់ធៀបនឹងប្រាក់ចំណេញដែលសម្រេចបានក្នុងរយៈពេលប្រាំឆ្នាំពន្ធបន្ទាប់ ក្រោមលក្ខខណ្ឌដូចខាងក្រោម៖

- ការខាតបង់ត្រូវតែកត់ត្រានៅក្នុងពន្ធលើប្រាក់ចំណូល និងដាក់ជូន អ.ព.ជ ទាន់ពេលវេលា
- គោលបំណងអាជីវកម្មរបស់ក្រុមហ៊ុននិងមិនត្រូវផ្លាស់ប្តូរទេ និង
- ក្រុមហ៊ុនមិនត្រូវបានទទួលការវាយតម្លៃឡើងវិញនូវពន្ធដែលកាត់ទៅ

ពន្ធពន្យារទ្រព្យសកម្មពេលទាក់ទង នឹងការខាតបង់ពន្ធមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ព្រោះវាមិនមានលទ្ធភាពដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងអាចរកបានធៀបនឹងការដែលក្រុមហ៊ុនអាចប្រើប្រាស់អត្ថប្រយោជន៍ពីនោះ។

21. ចំណូលពីការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានផ្តល់ដល់អតិថិជន	4,988,118	20,306,628	5,605,404	23,038,210
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	64,300	261,766	90,027	370,011
	5,052,418	20,568,394	5,695,431	23,408,221

គ្រឹះស្ថានប្រតិបត្តិការ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

22. ចំណាយលើការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់កម្ចី	2,262,426	9,210,336	2,540,824	10,442,787

23. កម្រៃ និងចំណូលដើមសារសុទ្ធ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
កម្រៃ និងចំណូលដើមសារ				
កម្រៃប្រមូលពីឥណទាន	561,449	2,285,659	303,362	1,246,818
កម្រៃដើមសារលើ CBC	11,858	48,274	15,841	65,106
	573,307	2,333,933	319,203	1,311,924
កម្រៃ និងចំណាយដើមសារ				
កម្រៃដំណើរការប្រាក់កម្ចី	4,463	18,169	-	-
	577,770	2,352,102	319,203	1,311,924

24. ចំណូលផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃសេវាហិរញ្ញវត្ថុ	136,540	555,854	125,833	517,174
ចំណូលភាគលាភពី CBC	19,262	78,416	26,831	110,275
ចំណូលសមទានពីម្ចាស់ភាគហ៊ុន (*) (កំណត់សម្គាល់ 29ខ)	14,898	60,649	-	-
ផ្សេងៗ	61,671	251,063	35,697	146,715
	232,371	945,982	188,361	774,164

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

24. ចំណូលផ្សេងៗ

(*) នេះ គឺ ទាក់ទងនឹងចំណូលសម្បទានពីភាគទុនិន Gojo & Company Inc ដើម្បីគាំទ្រក្រុមហ៊ុនក្នុងការអនុវត្តកម្មវិធី Pasio ដែលជួយសហគ្រិនវ័យក្មេងទូទាំងពិភពលោកដោយការផ្តល់នូវធនធានហិរញ្ញវត្ថុ បង្កើនលទ្ធភាពលេចធ្លោលើឌីជីថល និងផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ។

25. ចំណាយលើបុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	1,880,305	7,654,722	1,995,527	8,201,616
អត្ថប្រយោជន៍អតីតភាពការងារ	99,377	404,564	101,945	418,994
ធានារ៉ាប់រង	37,735	153,619	40,025	164,503
សម្ភារៈរបស់បុគ្គលិក និង				
ការធ្វើដំណើរដោយចៃដន្យ	19,084	77,691	19,733	81,103
មូលនិធិសោធននិវត្តន៍	18,204	74,108	20,022	82,290
ការបណ្តុះបណ្តាលនិយោជិត	8,584	34,945	4,189	17,217
ផ្សេងៗ	40,973	166,802	40,573	166,755
	<u>2,104,262</u>	<u>8,566,451</u>	<u>2,222,014</u>	<u>9,132,478</u>

26. រំលស់លើទ្រព្យរូបិយ និងទ្រព្យអរូបិយ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់លើទ្រព្យរូបិយ (កំណត់សម្គាល់ 12)	45,591	185,601	45,374	186,487
រំលស់លើទ្រព្យអរូបិយ (កំណត់សម្គាល់ 13)	3,432	13,972	21,501	88,369
	<u>49,023</u>	<u>199,573</u>	<u>66,875</u>	<u>274,856</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ចំណាយប្រតិបត្តិការ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)	
កម្រៃប្រឹក្សាលើការគ្រប់គ្រង (កំណត់សម្គាល់ 29ខ)	267,252	1,087,983	251,895	1,035,288
ចំណាយការជួល	193,500	787,739	225,761	927,878
ចំណាយប្រតិបត្តិការយានយន្ត	74,141	301,828	63,228	259,867
កម្រៃវិជ្ជាជីវៈ	36,105	146,983	45,241	185,941
ថ្លៃសេវាធនាគារ	26,941	109,677	25,216	103,638
ចំណាយទំនាក់ទំនង	26,164	106,514	26,241	107,851
ចំណាយទឹកភ្លើង	25,230	102,711	15,864	65,201
ការជួសជុល និងថែទាំ	18,387	74,853	19,778	81,288
អាហារអាជីវកម្ម និងការកម្សាន្ត	15,596	63,491	16,870	69,336
កម្រៃអាជ្ញាបណ្ណ	15,246	62,066	16,173	66,471
ចំណាយពន្ធភាគីទុក	8,903	36,244	6,576	27,027
ចំណាយសម្ភារៈការិយាល័យ	7,950	32,364	11,366	46,714
ថ្លៃសេវាសន្តិសុខ និងការសម្អាត	6,620	26,950	6,612	27,175
ចំណាយទីផ្សារ និងផ្សព្វផ្សាយ	6,518	26,535	6,864	28,211
សមាជិកភាព	4,796	19,525	4,776	19,629
ចំណាយផ្សេងៗ	129,217	526,043	152,241	625,710
	<u>862,566</u>	<u>3,511,506</u>	<u>894,702</u>	<u>3,677,225</u>

គ្រឹះស្ថានបរិក្ខេបប្រឹក្សាភិបាល ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

28. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	3,159	12,716	21,609	88,273
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ (កាលស្ថាន ៣ខែ ឬតិចជាង)	913,283	3,675,964	3,804,435	15,541,117
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (កាលស្ថាន ៣ខែ ឬតិចជាង)	2,239	9,012	54,594	223,017
	<u>918,681</u>	<u>3,697,692</u>	<u>3,880,638</u>	<u>15,852,407</u>

29. សម្ព័ន្ធឯក្ខណៈ

ក. អត្តសញ្ញាណរបស់សម្ព័ន្ធឯក្ខណៈ

សម្ព័ន្ធឯក្ខណៈ និងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុនមានដូចខាងក្រោម៖	
ទំនាក់ទំនង	សម្ព័ន្ធឯក្ខណៈ
ភាគទុនិក	យោងតាមកំណត់សម្គាល់ 17
អ្នកគ្រប់គ្រងសំខាន់ៗ	អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងអស់ ដែលជាអ្នកសម្រេចចិត្តសំខាន់ៗ ទាក់ទងនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគ្រប់គ្រង ជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេ)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

29. សម្ព័ន្ធព្យាបាល (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
Gojo & Company, Inc.				
កម្រៃប្រឹក្សាលើការគ្រប់គ្រង (កំណត់សម្គាល់ 27) (*)	267,252	1,087,983	251,895	1,035,288
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	3,200,000	13,027,200	-	-
ការទូទាត់សងប្រាក់កម្ចី	-	-	(6,000,000)	(24,660,000)
ចំណាយលើការប្រាក់	68,373	278,346	134,039	550,900
ការប្រាក់បានបង់	(9,572)	(38,968)	(134,039)	(550,900)
ចំណូលសមទានពីភាគទុនិក (កំណត់សម្គាល់ 24)	<u>14,898</u>	<u>60,649</u>	<u>-</u>	<u>-</u>
អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្ស ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ផ្សេងៗ	<u>481,699</u>	<u>1,960,997</u>	<u>541,058</u>	<u>2,223,748</u>

(*) នេះគឺជាកម្រៃប្រឹក្សាលើការគ្រប់គ្រងឥណទានពី Gojo & Company, Inc. ដែលមានរយៈពេល 36ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេល 36ខែ បន្ទាប់ពីកាលបរិច្ឆេទដុតកំណត់។ កម្រៃនេះត្រូវបានគណនាតាមអត្រា 0.06% និង0.08% នៃសមតុល្យឥណទានផ្តល់ដល់អតិថិជនប្រចាំខែ។ ការបន្តកិច្ចព្រមព្រៀងប្រឹក្សាលើការគ្រប់គ្រងចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបង្កើតកិច្ចសន្យាប្រឹក្សាលើការគ្រប់គ្រងជាថ្មីជាមួយ Gojo & Company, Inc ដែលមានរយៈពេល 12ខែ ហើយនឹងត្រូវបន្តដោយស្វ័យប្រវត្តិរយៈពេល 12ខែ ទៀតបន្ទាប់ពីកាលបរិច្ឆេទដុតកំណត់។ ថ្លៃសេវាត្រូវបានគិតយោងតាមតម្លៃសេវាកម្មដែលបានកំណត់ក្នុងកិច្ចសន្យា។ កិច្ចសន្យាថ្មីនេះបានជំនួសកិច្ចសន្យាប្រឹក្សាលើការគ្រប់គ្រងមុន ដែលបានចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

29. សម្ព័ន្ធព្រាតិ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធព្រាតិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
Gojo & Company, Inc.				
ទ្រព្យសកម្មផ្សេងៗ	14,326	57,662	6,606	26,987
ការប្រាក់ត្រូវទូទាត់	58,801	236,674	-	-
កម្រៃប្រើក្បាលើការគ្រប់គ្រង				
(កំណត់សម្គាល់ 16)	79,694	320,768	17,071	69,736
ប្រាក់កម្ចី (កំណត់សម្គាល់ 14)	3,200,000	12,880,000	-	-

ប្រាក់កម្ចីពីភាគទុនិក គឺពុំមានការធានា ហើយមានអត្រាការប្រាក់ចន្លោះពី 11.81% ទៅ 13.24% (ឆ្នាំ២០២៣៖ 5.70%) ក្នុងមួយឆ្នាំ។ ការចំណាយលើការប្រាក់ត្រូវបានបង់ជាធរមាន (ឆ្នាំ២០២៣បង់ជារៀងរាល់ ៣ខែ) ក្នុងបំណុល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

30. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

តារាងខាងក្រោម បង្ហាញការរៀបចំថ្នាក់រាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	តម្លៃសមស្របតាម ចំណេញ ឬខាត ដុល្លារអាមេរិក	តម្លៃសមស្របតាម លទ្ធផលលម្អិតផ្សេងៗ ដុល្លារអាមេរិក	រំលស់ថ្លៃដើម ដុល្លារអាមេរិក	ថ្លៃដើមដក ឱនភាពនៃតម្លៃ ដុល្លារអាមេរិក	តម្លៃយោងសរុប ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)	
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	3,159	-	3,159	12,716
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	-	-	913,283	-	913,283	3,675,964
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	2,239	-	2,239	9,012
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	-	-	23,842,035	-	23,842,035	95,964,191
ការវិនិយោគមូលធន	-	-	-	10,000	10,000	40,250
ទ្រព្យសកម្មផ្សេងៗ	-	-	14,786	-	14,786	59,514
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	24,775,502	10,000	24,775,502	99,761,647
បំណុលហិរញ្ញវត្ថុ						
ប្រាក់កម្ចី	-	-	18,723,783	-	18,723,783	75,363,227
បំណុលផ្សេងៗ	-	-	257,320	-	257,320	1,035,713
បំណុលហិរញ្ញវត្ថុសរុប	-	-	18,981,103	-	18,981,103	76,398,940

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

30. ចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោម បង្ហាញការរៀបចំថ្នាក់រាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃសមស្របតាម ចំណេញ ឬខាត ដុល្លារអាមេរិក	តម្លៃសមស្របតាម លទ្ធផលលម្អិតផ្សេងៗ ដុល្លារអាមេរិក	រំលស់ថ្លៃដើម ដុល្លារអាមេរិក	ថ្លៃដើមដក ឱនភាពនៃតម្លៃ ដុល្លារអាមេរិក	តម្លៃយោងសរុប ដុល្លារអាមេរិក	
					ពាន់រៀល (កំណត់សម្គាល់ 5)	
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	21,609	-	21,609	88,273
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	-	-	3,804,435	-	3,804,435	15,541,117
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	54,594	-	54,594	223,016
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	-	-	30,434,296	-	30,434,296	124,324,099
ការវិនិយោគមូលធន	-	-	-	10,000	10,000	40,850
ទ្រព្យសកម្មផ្សេងៗ	-	-	1,982	-	1,982	8,096
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	34,316,916	10,000	34,326,916	140,225,451
បំណុលហិរញ្ញវត្ថុ						
ប្រាក់កម្ចី	-	-	26,134,520	-	26,134,520	106,759,514
បំណុលផ្សេងៗ	-	-	228,002	-	228,002	931,388
បំណុលហិរញ្ញវត្ថុសរុប	-	-	26,362,522	-	26,362,522	107,690,902

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

31. កិច្ចសន្យា និងយថាភាព

ក. កិច្ចសន្យាកតិសន្យា

ក្រុមហ៊ុន មានកិច្ចសន្យាទាក់ទងនឹងកតិសន្យាប្រតិបត្តិការលើការជួលការិយាល័យកណ្តាល និងសាខា ជាមួយចំនួនកតិសន្យាអប្បបរមានាពេលអនាគតមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេលមួយឆ្នាំ	93,188	379,369	218,112	896,440
ពី 1ឆ្នាំ ទៅ 5ឆ្នាំ	175,718	715,349	212,132	871,863
	<u>268,906</u>	<u>1,094,718</u>	<u>430,244</u>	<u>1,768,303</u>

ខ. យថាភាពលើពន្ធ

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធពេញលេញ សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយទឹកប្រាក់ពិន័យរួមទាំងការប្រាក់ចំនួន 36,439,652 រៀល ស្មើនឹង 8,851 ដុល្លារអាមេរិក។

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនបានដាក់លិខិតតវ៉ារបស់រដ្ឋបាលដើម្បីជំទាស់ករណីសវនកម្មពន្ធពេញលេញខាងលើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវលើមូលដ្ឋានគណនាក្នុង NTR ស្របតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អ.ព.ដ បានចេញលិខិតជូនដំណឹងឡើងវិញស្តីពីការចុះធ្វើសវនកម្មពន្ធពេញលេញ សម្រាប់រយៈពេលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ការចេញលិខិតជូនដំណឹងឡើងវិញ បានកំណត់ចំនួនដូចគ្នាសម្រាប់ពន្ធបន្ថែម ការពិន័យ និងការប្រាក់។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនបានដាក់លិខិតតវ៉ាលើកទី២ ដើម្បីជំទាស់ករណីសវនកម្មពន្ធ ខាងលើ និង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវលើមូលដ្ឋានគណនាក្នុង NTR ស្របតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនបានទទួលលិខិតជូនដំណឹង ពីបច្ចុប្បន្នភាពការវាយតម្លៃសារពើពន្ធ ឡើងវិញ នឹងបានកាត់ប្រាក់ពន្ធចំនួន 13,050,369 រៀល ស្មើនឹង 3,242 ដុល្លារអាមេរិក។ អ្នកគ្រប់គ្រង នៅតែចាត់ទុកការវាយតម្លៃ ចំនួនដែលនៅសល់គឺមិនមានភាពត្រឹមត្រូវទេហើយបានដាក់លិខិតតវ៉ារដ្ឋបាលមួយទៀត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយស្នើសុំឲ្យលើកលែងការវាយតម្លៃពន្ធឡើងវិញនេះ ទាំងស្រុង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

31. កិច្ចសន្យា និងយថាភាព (ត)

ខ. យថាភាពលើពន្ធ(ត)

រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ទទួលបានចម្លើយជាផ្លូវការពីអគ្គនាយកដ្ឋានពន្ធដារ ហើយគណៈគ្រប់គ្រងបានចាត់ទុក ការវាយតម្លៃពន្ធឡើងវិញនេះ មិនបង្កឱ្យមានការបាត់បង់ដ៏សំខាន់ណាមួយដល់ក្រុមហ៊ុននៅអនាគតទេ។

ក្រុមហ៊ុនវាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាន នានាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធ ជាក់លាក់មួយចំនួន តម្រូវឱ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ក្រុមហ៊ុន និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាក្រុមហ៊ុនខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ នឹងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទៅតាមករណីជាក់ស្តែងនៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ក. ប្រតិបត្តិការជារូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀត ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាកាលបរិច្ឆេទរបាយការណ៍ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកដោយប្រើអត្រានាកាលបរិច្ឆេទរបាយការណ៍។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើថ្លៃប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ ក៏ប៉ុន្តែ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណ ដែលកើតឡើងពីការប្តូរការវិនិយោគលើមូលធន ដែលអនុវត្តតាមជម្រើស បង្ហាញការផ្លាស់ប្តូរតម្លៃសមស្របនាពេលបន្ទាប់តាមលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ

(i). ការទទួលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ជាលើកដំបូងនូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុន ក្លាយជាភាគីនៃកិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ឬកន្លះថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬបោះផ្សាយទ្រព្យសកម្ម និងបំណុលទាំងនោះ។

(ii). ការចាត់ចំណាត់ថ្នាក់

ក្រុមហ៊ុនចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន ស្របទៅតាម ផ្នែកទី១១ ឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន។

(iii). ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានលំហូរទឹកប្រាក់តាម កិច្ចសន្យា នៃទ្រព្យសកម្មនោះផុតកំណត់ ឬបានទូទាត់ ឬក្រុមហ៊ុន បានផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរ ទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលរាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជោគជ័យសិទ្ធិទាំងអស់នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលក្រុមហ៊ុនមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និង ភាពជោគជ័យសិទ្ធិ ហើយក្រុមហ៊ុនមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬផុតអាណត្តិ។

(iv). ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កង និងមានបំណងធ្វើការទូទាត់លើ មូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នាតែប៉ុណ្ណោះ។

(v). ការវាស់វែងរំលស់ថ្លៃដើម

រំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់ប្រាក់ដើម និងបូក ឬ ដករំលស់បង្គុំដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនទឹកប្រាក់ដែលទទួល ស្គាល់ដំបូង និងពេលដល់កាលកំណត់ ដកឱនភាពនៃតម្លៃ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ បំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែង នៅក្នុងទីផ្សារ គោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារដែលមានអត្ថប្រយោជន៍បំផុត ដែលក្រុមហ៊ុនអាចកំណត់ រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិន អនុវត្តកាតព្វកិច្ច។

ក្រុមហ៊ុនវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះក្រុមហ៊ុនត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាច ប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាច អង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើក្រុមហ៊ុនកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដោយប្រើប្រាស់តែទិន្នន័យទីផ្សារដែលអាច អង្កេតបាន ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈ ការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ នាពេល បន្តបន្ទាប់ ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ផ្អែកលើមូលដ្ឋានសមរម្យ ទៅតាមអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាច អង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទរបាយការណ៍អំឡុង ពេលដែលការផ្លាស់ប្តូរបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧). ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ

ភស្តុតាងដែលបញ្ជាក់ថាមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើមានភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាតាមថ្លៃដើម ឬរំលស់ថ្លៃដើម។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលមានភស្តុតាងបញ្ជាក់ថា មានព្រឹត្តិការណ៍ខាតបង់មួយ ឬច្រើនបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មជាលើកដំបូង ហើយដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតនៃទ្រព្យសកម្ម ដែលអាចប៉ាន់ស្មានដោយភាពជឿជាក់បាន។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃរួមមាន៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការខកខានមិនបានសង ឬហួសកាលកំណត់សងរបស់អតិថិជន
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ដែលក្រុមហ៊ុនមិនបានពិចារណា
- សញ្ញាណដែលបញ្ជាក់ថាអតិថិជន ឬអ្នកបោះផ្សាយ ទំនងនឹងជួបប្រទះការក្ស័យធន
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលប័ត្រ
- ទិន្នន័យដែលអាចអង្កេតបានពាក់ព័ន្ធនឹងក្រុមនៃទ្រព្យសកម្ម ដូចជាការផ្លាស់ប្តូរអវិជ្ជមានក្នុងស្ថានភាពនៃការទូទាត់របស់អតិថិជន ឬអ្នកបោះផ្សាយជាក្រុម ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខានមិនបានសងជាក្រុម។

ការវាយតម្លៃជាលក្ខណៈទោល និងជាក្រុម

រាល់ទ្រព្យសកម្មសារវន្ត ត្រូវបានវាយតម្លៃជាលក្ខណៈទោលសម្រាប់ឱនភាពនៃតម្លៃ។

ការវាយតម្លៃជាលក្ខណៈទោលដែលត្រូវបានរកឃើញថាមិនមានឱនភាពនៃតម្លៃជាពិសេស ត្រូវបានវាយតម្លៃជាក្រុមសម្រាប់ឱនភាពនៃតម្លៃ ដែលបានកើតឡើងប៉ុន្តែមិនទាន់ទទួលស្គាល់នៅឡើយ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧). ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ (ត)

ការវាយតម្លៃជាលក្ខណៈទោល និងជាក្រុម (ត)

សមាសធាតុទោលនៃសំវិធានធនសរុបសម្រាប់ឱនភាពនៃតម្លៃ ត្រូវបានអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាយតម្លៃជាលក្ខណៈទោលនៃឱនភាពនៃតម្លៃ ហើយត្រូវបានរកឃើញថាមានឱនភាពនៃតម្លៃទោលនិងផ្អែកតាមការប៉ាន់ស្មានដ៏ប្រសើរបំផុតរបស់អ្នកគ្រប់គ្រងលើតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ ដែលរំពឹងថានឹងទទួលបាន។ ក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យអំពីស្ថានភាពហិរញ្ញវត្ថុរបស់កូនបំណុល និងតម្លៃសុទ្ធដែលអាចលក់បានចំពោះទ្រព្យបញ្ចាំណាមួយ។ ទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃនីមួយៗ ត្រូវបានវាយតម្លៃលើគុណសម្បត្តិរបស់វា ហើយយុទ្ធសាស្ត្រគណនា និងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលបានមកវិញ ត្រូវបានអនុម័តឯករាជ្យដោយអ្នកគ្រប់គ្រង។

សមាសធាតុជាក្រុមនៃសំវិធានធនសរុបត្រូវបានបង្កើតឡើងសម្រាប់៖

- ក្រុមនៃឥណទានដែលមានលក្ខណៈដូចគ្នា ហើយមិនត្រូវបានចាត់ទុកថាជាលក្ខណៈទោលសារវន្ត និង
- ក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈទោលជាសារវន្ត ប៉ុន្តែមិនត្រូវបានរកឃើញថាមានឱនភាពនៃតម្លៃទោលនោះទេ។

សំវិធានធនជាក្រុម សម្រាប់ក្រុមនៃឥណទានត្រូវទទួលបានលក្ខណៈដូចគ្នា ត្រូវបានបង្កើតឡើងដោយប្រើវិធីសាស្ត្រស្ថិតិ ដូចជាវិធីសាស្ត្រអត្រាវិលជុំ ឬសម្រាប់ផលប៉ុន្តែច្បាស់ ដែលមិនមានព័ត៌មានគ្រប់គ្រាន់វិធីសាស្ត្រផ្អែកលើបទពិសោធន៍អត្រាបាត់បង់ប្រវត្តិសាស្ត្រ។

ក្នុងការវាយតម្លៃសំវិធានធនលើការខាតបង់ជាក្រុម អ្នកគ្រប់គ្រងបានពិចារណាលើកត្តាមួយចំនួនដូចជាគុណភាពឥណទាន ទំហំផលប៉ុន្តែ ការប្រមូលផ្តុំ និងកត្តាសេដ្ឋកិច្ចជាដើម។ ដើម្បីប៉ាន់ប្រមាណនូវតម្រូវការសំវិធានធន ការសន្មតត្រូវបានធ្វើឡើងដើម្បីកំណត់ពីលក្ខណៈនៃការខាតបង់ ដែលត្រូវបានយកគំរូតាម និងការកំណត់ទិន្នន័យប៉ារ៉ាម៉ែត្រតាមតម្រូវការ ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ និងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ភាពត្រឹមត្រូវនៃសំវិធានធន អាស្រ័យលើការសន្មតនូវគំរូ និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់សំវិធានធនជាក្រុម។

ការវាស់វែង

ការខាតបង់ឱនភាពនៃតម្លៃលើទ្រព្យសកម្មដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានគណនាដោយភាពខុសគ្នារវាងតម្លៃយោង និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដែលបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដើមរបស់ទ្រព្យសកម្ម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(៧). ការកំណត់អត្តសញ្ញាណ និងការវាស់វែងឱនភាពនៃតម្លៃ (ត)

ការទទួលបានមកវិញ និងការលុបចោលឱនភាពនៃតម្លៃ

ប្រសិនបើក្នុងរយៈពេលបន្ទាប់ ចំនួននៃការខាតបង់លើឱនភាពនៃតម្លៃមានការថយចុះ ហើយការថយចុះនោះអាចទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ក្រុមហ៊ុនត្រូវធ្វើការកែប្រែលើការខាតបង់ឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីមុន ដោយផ្ទាល់ ឬដោយការធ្វើនិយ័តភាពចំពោះគណនីសំវិធានធន។

ការទទួលបានមកវិញ នឹងមិនបណ្តាលឲ្យមានចំនួនតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ក្រោយកាត់កងគណនីសំវិធានធន) លើសពីចំនួនតម្លៃយោងដែលមានឱនភាពនៃតម្លៃ ដែលមិនបានទទួលស្គាល់ពីមុននោះទេ។ ក្រុមហ៊ុន ត្រូវទទួលស្គាល់ចំនួនទឹកប្រាក់ដែលទទួលបានមកវិញ ក្នុងរបាយការណ៍ចំណេញ ឬខាតភ្លាមៗ។

ក្រុមហ៊ុន លុបចោលឥណទានផ្នែកខ្លះ ឬទាំងស្រុង និងសំវិធានធនពាក់ព័ន្ធ សម្រាប់ការខាតបង់លើឱនភាពនៃតម្លៃ នៅពេលដែលអ្នកគ្រប់គ្រងកំណត់ថាមិនមានលទ្ធភាពជាក់លាក់ក្នុងការប្រមូលបានមកវិញ។

គ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លីរបស់ខ្លួន។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ឃ. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ង. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ សំដៅលើទុនបម្រុងតាមច្បាប់ដែលត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់តាមច្បាប់មិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ ដូច្នេះវាមិនត្រូវបានចាត់ទុកជាផ្នែកមួយនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់គោលបំណងនៃរបាយការណ៍លំហូរទឹកប្រាក់ឡើយ។

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ច. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន គឺជាទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទដែលអាចទូទាត់បានតាមលក្ខណៈថេរ ឬអាចកំណត់បាន ដែលមិនមែនជាតម្លៃដកស្រង់ពីទីផ្សារសកម្ម ហើយក្រុមហ៊ុនមិនមានបំណងលក់នៅក្នុងពេលបច្ចុប្បន្ន ឬនៅពេលខាងមុខនោះទេ។

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឆ. ការវិនិយោគមូលធន

ការវិនិយោគមូលធន ត្រូវបានគិតជាតម្លៃតិចជាងរាល់ខាតបង់ឱនភាពនៃតម្លៃបង្ក។ ប្រាក់ចំណូលភាគលាភពីការវិនិយោគមូលធន ត្រូវបានទទួលស្គាល់នៅពេលដែលសិទ្ធិរបស់ក្រុមហ៊ុនក្នុងការទទួលបានការទូទាត់ត្រូវបានបង្កើតឡើង និងកត់ត្រានៅក្នុងប្រាក់ចំណូលប្រតិបត្តិការផ្សេងៗ។

ជ. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗទៀត ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ទ្រព្យ និងបរិក្ខារ

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ នៅពេលដែលផ្នែកនៃទ្រព្យ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសគ្នា ផ្នែកទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នានៃទ្រព្យ និងបរិក្ខារ។

រំលស់លើទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋាន រំលស់ថេរតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗ ដូចខាងក្រោម៖

អាយុកាលប្រើប្រាស់

ការកែលម្អទ្រព្យជួល	2 ទៅ 10ឆ្នាំ
បរិក្ខារការិយាល័យ	4ឆ្នាំ
បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	4ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	4ឆ្នាំ
យានយន្ត	4ឆ្នាំ

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់នោះទេ រហូតដល់ពេលទ្រព្យសកម្មដែលពាក់ព័ន្ធនោះត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការ។

ចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ក្រុមហ៊ុនលើសពីស្តង់ដារដើម។ រាល់ចំណាយបន្តបន្ទាប់ផ្សេងៗទៀត ត្រូវបានទទួលស្គាល់ ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

ចំណេញ ឬខាតពីការលក់ប្រើប្រាស់ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយ ភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញ ឬខាត នៅពេលដែលលក់ប្រើប្រាស់ ឬលក់ចេញ។

ទ្រព្យ និងបរិក្ខារ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ពេល ដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបចោល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានកុំព្យូទ័រសូហ្វវែរ ត្រូវបានវាស់វែងតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ លើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។ ទ្រព្យសកម្មអរូបី ត្រូវបានរំលស់តាមអត្រា ដោយប្រើប្រាស់វិធីសាស្ត្រ រំលស់ថេរលើសពី 5ឆ្នាំ។

ថ្លៃដើមដែលបានកើតឡើងក្នុងការរៀបចំផែនការ ឬវាយតម្លៃសំណើសូហ្វវែរ ឬក្នុងការថែទាំប្រព័ន្ធបន្ទាប់ពី ដាក់ឱ្យដំណើរការ មិនត្រូវបានទទួលស្គាល់ទេ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃ របាយការណ៍ និងធ្វើនិយ័តភាពប្រសិនបើសមស្រប។

ដ. ឱនភាពនៃតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យនៃសកម្មមិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែល បង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មាន លើតម្លៃដែលអាចប្រមូលបានមកវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃ ប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការ ប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាកតតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុន បង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យដាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបាន ដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើ លំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មមួយ ឬឯកតា បង្កើតសាច់ប្រាក់ មានចំនួនលើសពីតម្លៃដែលអាចប្រមូលមកបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាក្នុងរបាយការណ៍ចំណេញ ឬខាត។

ប. ដើមទុន និងបុព្វលាភភាគហ៊ុន

ចំណាយបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបញ្ហានៃឧបករណ៍វាស់វែង ត្រូវបានកាត់ចេញពីការវាស់វែង ដំបូងនៃឧបករណ៍វាស់វែង។ ចំនួនទឹកប្រាក់ដែលទទួលបានខាងលើនាមករណ៍ត្រូវបានកត់ត្រាជាបុព្វលាភ ភាគហ៊ុន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នា រវាងឥណទានមានឱនភាពនៃតម្លៃ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសំវិធានធនតាមបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរណនាំ លេខ ធ៧-០១៨-០០១ ស.រ.ច.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

យោងតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវធ្វើចំណាត់ថ្នាក់តាមសមត្ថភាពសងរបស់អ្នកខ្ចី និងចំនួនថ្ងៃដែលហួសកំណត់ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ឥណទានរយៈពេលខ្លី (តិចជាង ឬស្មើមួយឆ្នាំ)៖		
ឥណទានធម្មតា/ស្តង់ដារ	<15ថ្ងៃ	1%
ឥណទានឃ្លាំមើល	15ថ្ងៃ ដល់ 30ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	31ថ្ងៃ ដល់ 60ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	61ថ្ងៃ ដល់ 90ថ្ងៃ	50%
ឥណទានបាត់បង់	≥ 91ថ្ងៃ	100%
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)៖		
ឥណទានធម្មតា/ស្តង់ដារ	< 30ថ្ងៃ	1%
ឥណទានឃ្លាំមើល	≥ 30ថ្ងៃ ដល់ 89ថ្ងៃ	3%
ឥណទានក្រោមស្តង់ដារ	≥ 90ថ្ងៃ ដល់ 179ថ្ងៃ	20%
ឥណទានជាប់សង្ស័យ	≥ 180ថ្ងៃ ដល់ 359ថ្ងៃ	50%
ឥណទានបាត់បង់	359ថ្ងៃ ឬ ច្រើនជាងនេះ	100%

ដោយអនុលោមតាមប្រកាស ក្រុមហ៊ុនត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមតម្រូវការខាងលើ ជាមួយនឹងសំវិធានធន ដែលគណនាតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិតិចជាង នោះក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធន អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ឬ

គ្រឹះស្ថានហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឧ. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

(ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិច្រើនជាង នោះក្រុមហ៊ុនត្រូវកាត់ត្រាសំវិធានធន ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬប្រាក់ខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងគណនីមូលធន។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានកំណត់ជាទ្រនាប់ មិនអាចចែកចាយបាន និងមិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនឡើយ។

យោងតាមសារពរលេខ ធ៧-០២៤-០០១ របស់ធនាគារជាតិនៃកម្ពុជា ស.រ.ច. ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីការរៀបចំឥណទានឡើងវិញ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌជាក់លាក់រួមមាន៖

- (i) គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួនរហូតដល់ពីរដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើវិធានធនបន្ថែម។
- (ii) ការដំឡើងចំណាត់ថ្នាក់ឥណទាន ត្រូវបានអនុញ្ញាតចំពោះការទូទាត់សងបន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់ប្រចាំខែ។ បន្ទាប់មកគ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានពីកម្រិតមួយទៅកម្រិតមួយទៀត ដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ ការដំឡើងចំណាត់ថ្នាក់ត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងសារពរណែនាំ។

សារពរ អនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយមិនចាំបាច់ធ្វើសំវិធានធនបន្ថែម ដែលមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥។ ក្រុមហ៊ុនបានអនុវត្តតាមតម្រូវការនៃសារពរនេះ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ល. ប្រាក់កម្ចី និងបំណុលផ្សេងៗ

ប្រាក់កម្ចី និងបំណុលផ្សេងៗ ត្រូវបានអនុវត្តតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរ ចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ សំវិធានធន ត្រូវបានកំណត់ដោយអប្បបរមា លំហូរទឹកប្រាក់ដែលរំពឹងថានឹងទទួលបាននាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពី ការប៉ាន់ប្រមាណនៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំង នោះ។ តម្លៃនៃអប្បបរមានេះ ត្រូវបានទទួលស្គាល់ជាចំណាយហិរញ្ញប្បទាន។

គ. អត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចំណាយនៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែល រំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួច មកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii) ផែនការវិភាគទានដែលបានកំណត់ - មូលនិធិសោធននិវត្តន៍

កាតព្វកិច្ចសម្រាប់ការរួមចំណែក ចំពោះផែនការវិភាគទាន ដែលបានកំណត់ត្រូវបានចំណាយជាសេវាកម្ម ពាក់ព័ន្ធបានបំពេញ និងត្រូវបានទទួលស្គាល់ជាចំណាយលើបុគ្គលិក នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ ការរួមចំណែកដែលបានបង់មុន ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម រហូតដល់សាច់ប្រាក់ត្រូវបានបង្វិល មកវិញ ឬមានការដកចេញពីការទូទាត់នាពេលអនាគត។

(iii) អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ក្រុមហ៊ុនចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែល និយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ចំណេញ ឬខាត នៅក្នុងការិយបរិច្ឆេទដែលចំណាយនេះបានកើតឡើង។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់

ចំណូលពីការប្រាក់ និងចំណាយលើការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រនៃការគណនា តម្លៃរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ និងបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ទៅ តាមរយៈពេលដែលពាក់ព័ន្ធ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែល រំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ (ឬរយៈពេលខ្លីជាងប្រសិនបើសមស្រប) ទៅតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុនោះ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ក្រុមហ៊ុនធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ ឥណទានរំពឹងទុកនាពេលអនាគតនោះទេ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬ បានទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែម ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ទ. កម្រៃ និងកម្រៃជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងចំណូលជើងសាផ្សេងៗ ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។ ប្រសិនបើ ភតិសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានលទ្ធផលក្នុងការដកប្រាក់នោះ កម្រៃពីការសន្យាផ្តល់ ឥណទានពាក់ព័ន្ធ ត្រូវបានទទួលស្គាល់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរទៅតាមថេរវលានៃកិច្ចសន្យា។

កម្រៃ និងចំណាយជើងសាផ្សេងៗ ពាក់ព័ន្ធជាមធ្យមលើកម្រៃប្រតិបត្តិការ និងសេវាកម្ម ត្រូវបានចំណាយ នៅពេលសេវាកម្មត្រូវបានទទួល។

ឃ. ភតិសន្យា

ភតិសន្យា ត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌនៃភតិសន្យា ផ្ទេររាល់ហានិភ័យ និងអត្ថប្រយោជន៍នៃកម្មសិទ្ធិនៃទ្រព្យទាំងអស់ឲ្យស្ថិតនៅក្រោមក្រុមហ៊ុន។ ភតិសន្យាផ្សេងៗទៀត គឺត្រូវបាន ចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ។

ការទូទាត់ភតិសន្យាដែលធ្វើឡើងក្រោមភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតតាមមូលដ្ឋានថេរទៅតាមរយៈពេលនៃការជួល។ ប្រាក់លើកទឹកចិត្តភតិសន្យាដែលបានទទួល ត្រូវបាន ទទួលស្គាល់ថាជាផ្នែកមួយនៃចំណាយភតិសន្យាសរុបក្នុងរយៈពេលនៃការជួល។

គ្រឹះស្ថានបរិក្ខេបប្រឹក្សា ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៣៣. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែធាតុណាបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬនៅក្នុងរបាយការណ៍លទ្ធផលសម្រាប់រដ្ឋបាល។

(១) ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់ ឬត្រូវទទួលបានលើប្រាក់ចំណេញ ឬខាតជាប់ពន្ធប្រចាំឆ្នាំ និងនិយ័តភាពលើពន្ធដែលត្រូវបង់ ឬត្រូវទទួលបានដែលទាក់ទងទៅនឹងការិយបរិច្ឆេទមុនៗ។ ចំនួននៃពន្ធដែលត្រូវបង់ ឬត្រូវទទួលបានប្រចាំឆ្នាំ គឺជាការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនពន្ធដែលរំពឹងថានឹងត្រូវបង់ ឬត្រូវទទួលបាន ដែលផ្តុះបញ្ចាំងពីភាពមិនច្បាស់លាស់ទាក់ទងនឹងពន្ធលើប្រាក់ចំណេញ ប្រសិនបើមាន។ វាត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍។

(២) ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់លើភាពលម្អៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធមិនបានប្រើប្រាស់ ឥណទានពន្ធមិនបានប្រើប្រាស់ និងភាពលម្អៀងជាបណ្តោះអាសន្នដែលអាចកាត់កងបាន តែក្នុងករណីអាចនឹងកើតមានឡើងលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។ ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតត្រូវបានកំណត់ដោយផ្អែកលើផែនការអាជីវកម្មរបស់ក្រុមហ៊ុន និងភាពខុសគ្នាបណ្តោះអាសន្នពីចំនួនដែលទទួលបានមកវិញ។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរបាយការណ៍ ហើយត្រូវបានកាត់បន្ថយក្នុងករណីដែលវាមិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន។

ពន្ធពន្យារជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់ ត្រូវបានវាយតម្លៃឡើងវិញនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងត្រូវបានទទួលស្គាល់តែក្នុងករណីដែលអាចនឹងកើតមានឡើងនូវអត្ថប្រយោជន៍ជាប់ពន្ធនាពេលអនាគតដែលអាចប្រើប្រាស់បាន។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានកំណត់ដោយប្រើអត្រាពន្ធ ដែលរំពឹងថានឹងប្រើលើភាពលម្អៀងជាបណ្តោះអាសន្នដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាកស៊ីម៉ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

(៧) ពន្ធពន្យារ (ត)

ការវាស់វែងពន្ធពន្យារឆ្លុះបញ្ចាំងពីលទ្ធផល ដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងទទួលបានមកវិញ ឬការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលពន្ធពន្យារ អាចកាត់កងគ្នាបាន ក្នុងករណីច្បាប់បានអនុញ្ញាត ហើយមានការទាក់ទងនឹងពន្ធលើប្រាក់ចំណេញដែលបានកំណត់ ដោយអាជ្ញាធរពន្ធលើស្ថាប័នតែមួយ ឬលើអង្គភាពពន្ធតែមួយ ដើម្បីទូទាត់បំណុលពន្ធប្រចាំឆ្នាំ និងទ្រព្យសកម្ម ឬពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលពន្ធពន្យារនឹងត្រូវបានទទួលស្គាល់ក្នុងពេលដំណាលគ្នា។

ប. ស្តង់ដារគណនេយ្យដែលបានចេញផ្សាយ ប៉ុន្តែពុំទាន់ចូលជាធរមាន

នៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) បានបោះផ្សាយនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ. សម្រាប់ ស.ត.ម.”) ជំនាន់ទីបី ដែលនឹងត្រូវយកមកអនុវត្តដំណាលគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (“ស.រ.ទ.ហ.អ.ក. សម្រាប់ ស.ត.ម.”)។ ស្តង់ដារនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ទោះបីជាការអនុវត្តជាមុនត្រូវបានអនុញ្ញាត ក្រុមហ៊ុនអាចជ្រើសរើសការអនុវត្តស្តង់ដារថ្មីនេះចាប់ពីកាលបរិច្ឆេទចូលជាធរមាន។ វិសោធនកម្មនេះបាននាំមកនូវការកែប្រែជាសារវន្តនានាទៅលើផ្នែកគណនេយ្យផ្សេងៗជាច្រើន ដើម្បីធ្វើឲ្យស.រ.ទ.ហ.អ. សម្រាប់ ស.ត.ម. កាន់តែស្របគ្នាជាមុនទៅនឹងបច្ចុប្បន្នភាពនៃស្តង់ដារគណនេយ្យ ស.រ.ទ.ហ.អ.។ វិសោធនកម្មសំខាន់ៗរួមមានការកែប្រែការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ ការទទួលស្គាល់ប្រាក់ចំណូលឧបករណ៍ហិរញ្ញវត្ថុ ការរួមបញ្ចូលគ្នា ភតិសន្យា និងការរាយការណ៍ផ្សេងៗទៀត។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងកំពុងធ្វើការវាយតម្លៃពីសក្តានុពលនៃផលប៉ះពាល់ពីវិសោធនកម្មទាំងនេះមកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងនិយ័តភាពចាំបាច់នានា លើគោលនយោបាយគណនេយ្យ ការលាតត្រដាងព័ត៌មាន និងដំណើរការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុ។